

សត្រា វគ្គ ប៉ូល ប៉ាហ្វ្រី កា ម្មត មៀង រ៉ូម រ៉ះ សារ វគ្គ ប៉ូល

វគ្គ ប៉ូល កើត ពីង មៀង តើសុះ រ៉ប់ ដាវ អា មៀង តើសុះ អ្នែ
ពីង ប៉ាថេត ទ្វគី។ អ៊ែ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាសុន រ៉ូម
ដេល។ អ៊ែ ទី សិច ពៀរ កាប ព្វយ សុនសាត ហេព្រី សិច អ៊ែ
សូល កាប ព្វយ សុនសាត រ៉ូម សិច អ៊ែ ប៉ូល។ ផះ អ៊ែ អ្នែ សា
ស្វាពៃ អ៊ែ ហៀន ចាបាប វគ្គ ម៉ូសេ ពីង មៀង យេរូសាឡឹម ព្វយ
ឡាបៀប ម្មត ផាវ៉ាស៊ី អ៊ែ ហៀន ឡឹង ណែយូ សិច កាម៉ាលៀល
ឡាក់ លៅ លែង សិច ក្វា ឡឹង ពូ។

ផះ ប៉ាន់ជា ពៃ វគ្គ ប៉ូល អូ អន់ហ្គាល់ យីស៊ូ អុះ ក្រាន់ កា កា
តាំង ពូ រ៉ះ ផា ទី កាម៉ាក ម៉ោញ ដូវ សិច យីស៊ូ ឡាក់ គន ប្រ្លះ បិ
កកាតយី លូ បក់ ប្រ្លះ ប្រ្លៃ ប្រគី សាដាថ។ ញន កា ប៉ូល ប្រ
គី ព្វយ ចាបាប កាខាក់ អ៊ែ កា ប៉ាសាំង លូ ម្មត សៀ យីស៊ូ ខា
ក់ ខង អ៊ែ យីត ផា ពូ បីដាយ ប្រ្លះ បិកកាតយី ញន កា ពូ ផាយី
ស៊ូ ឡាក់ គន ប្រ្លះ បិកកាតយី។ អ៊ែ កា ប្រគី បាប ម្មត សៀ យី
ស៊ូ កាខាក់។ ទី ដាវ ម៉ោញ យី អ៊ែ ពីង សាណាំ ៣៦ គ.ស. អ៊ែ
ចាក ឡា ប៉ាក់ មៀង ដាម៉ះ ភៀ ចឹង ណាំង រ៉ុប ម្មត សៀ យីស៊ូ អ្ស
ក់ ចែត ខុក លូ ប៉ាន់តៅ អ្នាត ផាឌី យីស៊ូ តាំបាង ឡាកោ អន់ អ៊ែ
ប៉ប់ ប្រគី អន់ អ៊ែ បុនពែង ពុត ពៀក សៀ ម៉ុង យីស៊ូ ឡុក (ប៉រ ហៃ
ងារ ម្មត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:១-១៩)។ អន់តិក ឡឹង

ណោះ អើ កា រ៉ះ សារ ដាក់ ឡើង យីស៊ូ ពីង ប៉ាថេត ស៊ីវី ប៉ាថេត អ៊ីស្រាអែល ប៉ាថេត ទ្វតី លូ ប៉ាថេត ក្រិក អើ រ៉ះ ជា យីស៊ូ យី បក់ ប្រៀ ពិះ តង់ ប៉ាណូស។ រតី ប៉ូល ប៉ាងកើត ក្រុំ ហៀន សារ ប្រៀ ពិះ ម៉េង អន់ទៀតៗ អៀង ចារ។ ញន កា ម្នត សៀ កាណុង ក្រុំ ទិណោះ ទី សារ អន់ទៀតៗ អន់ខែ កា ច្រាត់ សត់ ត្រា ប៉ាហ្សី អំបញ្ច លូ អើ។ អើ កា ច្រាត់ សត់ត្រា អៀង ហ្គា ភៀ តង់ តាត់ស៊ិន សារ ម៉ះ អន់ខែ ទីប ប្រគី អន់ អន់ខែ សៀ ហើ ង ខាក់ ដេល។

រតី ប៉ូល ច្រាត់ សត់ត្រា ទិ អា ឡើង សាណាំ ៤៨ លើយ ទីល សាណាំ ៦៤ គ.ស. យី សត់ត្រា អា បក់ អន់ដា ច្រាត់ អន់ទ្រូល ឡើង ម៉ាកុះ លូកា ម៉ាថាយ លូ យូហាន ច្រាត់ សារ ដាក់ ឡើង យីស៊ូ ណោះ ណារ៉ុ។ ទីល នីណោះ សត់ត្រា ទិ អា ឡាក់ សត់ ត្រា គុល ប៉ាន់ដា កាណុង ជាប់ ប៉ានើរ ប្រៀ សាញ៉ា រែវ ពុត ណារ លូ ទី ខា កាខាក់។

សុនសាត អ៊ីស្រាអែល រ៉ាងហារ ណោះ យីត ជា រតី ប៉ូល ប៉ា សាំង លូ ប្រៀ ម៉ះ អន់ខែ កេះ អន់ខែ កា អូ ណិស កា រតី ប៉ូល លូ ណាំង សារ ប្រគី អន់ រតី ប៉ូល ត្រត់ ខុក អៀង ទង។ ប៉ាត់ អន់តីត រតី ប៉ូល ប៉រ ប្រើ ពូ អញ្ជើន សារ អើ ប៉ាត់ សាដាច់ អ្នែ ប៉ា ត់ មៀង រ៉ូម អន់ តាត់ស៊ិន សារ កា អើ។ ពៀវ ប៉ែង សាណាំ អន់ តីត ឡើង ណោះ អើ រ៉ា រ៉ាច់ ឡើង ខុក អើ កា ចាក ឡាំ ប៉ាត់ ចារ អន់ទៀតៗ កេះណោះ អើ ឡាំ ប៉ាត់ មៀង រ៉ូម ម៉ោញ ទង ណា រ៉ុ។ ប៉ាត់ ទីល សាណាំ ៦៤ គ.ស. សាដាច់ ណេរ៉ុង កា ប្រគី បាប ម្នត សៀ យីស៊ូ ជះ ណោះ ពូ ប៉ាន់តើ រតី ពេត្រុះ អន់តីត ឡើង ណោះ ពូ កា ប៉ាន់តើ រតី ប៉ូល ដេល។

សារអន់តត់ រ៉ះ

ម្យ៉េង រួម សើត ពែ យី ម្យ៉េង ចារ សាដាច់ រួម អ្នែ រាំង ហៃ។ រ៉ប់ដាវអាម្យ៉េងអាយីម្យ៉េងពីងប៉ាចេតអ៊ីតាលី។ អន់ ទ្រួលឡឹង ប្រាក់ សត់ត្រា អា វគី ប៉ូល អូ យើយ អ្នែ ពីង ម្យ៉េង រួម អុះ ហះកា អ៊ែ អន់ហ្គាល់ ម្នត សៀ យីស៊ូ អៀង ដូវ ឡាក់ សុន សាត អ៊ីស្រាអែល អ្នែ ពីង ម្យ៉េង ណោះ ខង សុនសាត អ៊ីស្រា អែល ឌុ ចាក សីត ចាក ឡាក់ រ៉ប់ ប៉ាចេត ឡាក់ សាដាច់ រួម រាំងហៃ រាំងខ្យា ណោះ។ អ៊ែ ប្រាក់ សត់ត្រា អា កាណុង សាណាំ ៥៦- ៥៧ គ.ស. ផះ អ៊ែ អ្នែ ពីង ម្យ៉េង កូរិនថូះ (ប៊ែវ ហៃ ១៦:២៣)។

កាណុង សត់ត្រា អា អ៊ែ ប្រាក់ រ៉ះ អន់ ពូ ហ្គង់ ផា ប្រ្លឹះ បិកកា តយី តង់ ប៉ាណូស ញុន កា ពូ សៀ ម៉ឹង យីស៊ូ អូ ត្រត់ ញុន កា ពូ ខំ ប្រ្លឹក ពូយ ចាបាប វគី ម៉ូសេ ណោះ អុះ។ កាណុង សត់ត្រា អន់ទៀតៗ អ៊ែ រ៉ះ លងៗ ឡឹង សារ អា ហះកា កាណុង សត់ត្រា អា អ៊ែ ប្រាក់ រ៉ះ គ្រឹប ហាច់ បិច កា ពូ ហ្គង់ កាខាក់។

សារ សាំខាន់ៗ

វគី ប៉ូល រ៉ះ ប៉ាឡាក់ ផា ប៉ាណូស គ្រឹប ដូវ អូ ផា កា សុនសាត ញ៉ា ស៊ុត កា ទី សារ យច ទិខូ យី អូ ត្រត់ លូ ប្រ្លឹះ បិក កាតយី អុះ។ ទីល នីណោះ ពូ ត្រត់ សៀ យីស៊ូ ឡាក់ ប្រ្លឹះ ប្រើ ពីះ តង់ ប៉ាណូស ភៀ អន់ ដាក់ ត្រង់ លូ ទី អាញ រ៉ុស ឡឹង ប្រ្លឹះ បិកកាតយី។ ទី ដឹង បក់ សៀ ម៉ឹង យីស៊ូ ឡាក់ ប្រ្លឹះ ផា ដាក់ ត្រង់ ឡាក់ កា អ៊ែ ផា វគី អាប្រាំហាំ ដាក់ ត្រង់ ពែ ដេល។ (១:១-៤:២៥)

វគី ប៉ូល រ៉ះ ឡឹង ណី សារ ពូ បាំងហុំ ទៀក យី ប៉ាណូស ទិខូ ឡាក់ សៀ យីស៊ូ ពៀប ឡាក់ កា តោ អន់ខូ លូ អ៊ែ លូ រ៉ុស

សីត អន់ខ្ល លូ វ៉ែ ដេល។ ប៉ាណូស គ្រីប ដូវ ស៊ុត កា ទី សារ យច អន់ខ្ល លូ វ៉ែ អាដាំ នីចម៍ ពូ កា ចឹង ទី ប្រ្លឹះ តង់ អន់ខ្ល លូ យីស៊ូ នីណោះ ដេល អ្សក់ កា ពូ ស្បឿ យីស៊ូ។ (៥:១-៦:២៣)

វ៉ែ ប៉ូល វ៉ែ ឡឺង សារ វីល វ៉ែង ម៉ែ ប៉ាណូស ញន កា ទី ពុត ប៊ីត អ៊ីក ទី ពុត បិច ប្រ៊ីត សារ អូ ដាក់ គ្រីប នែវ ឡាក់ ប្រ៊ីត អន់ ពុត ឡាច់ ចាំងហាយុត ឡឺង ប្រ្លឹះ ប៊ីកកាតយ៍ ហះកា ប្រ្លឹះ ទី ពុត តាប៉ាប តាប៉ុន កា ពូ លូ អន់ ប៉ាដាត ប៉ាលីង វ៉ែ កា បក់ ស្បឿ យីស៊ូ ភ្នៅ តង់ ពូ អន់ វ៉ាវ៉ាច់ ឡឺង សារ យច។ (៧:១-៨:៣៩)

វ៉ែ ប៉ូល អ្សក់ សារ សុនសាត អ៊ីស្រាអែល ភ្នៅ យីត ចាជ្រែប ឡឺង ធិនកាន អោន សាតិម ម៉ែ ប្រ្លឹះ ប៊ីកកាតយ៍ ឡាក់ ចៃ តង់ ប៉ាណូស គ្រីប សុនសាត។ (៩:១-១១:៣៦)

វ៉ែ ប៉ូល វ៉ែ ឡឺង ឡាបៀប អ្នែ កោប គុន មូត ស្បឿ ប្រ្លឹះ ឡាក់ ទី ពុត ណាវ យី ត្រក់ តីត តូ នីចម៍ អន់ខ្ល លូ ប្រ្លឹះ ប៊ីកកា តយ៍ អន់ខ្ល លូ មូត អុងកាន អន់ខ្ល លូ មូត ស្បឿ ប្រ្លឹះ និះ ទៅ។ (១២:១-១៥:៣៣)

សត់ត្រា អា សាំខាន់ កាខាក់ ខង វ៉ែ ប៉ូល វ៉ែ ប៉ាឡាក់ ខាក់ ឡឺង គុល សារ ស្បឿ ម៉ែ ប៉ាសុន ប្រ្លឹះ យី ប្រ្លឹះ ប៊ីកកាតយ៍ តង់ ប៉ាណូស ញន កា ពូ ស្បឿ ម៉ឺង យីស៊ូ អូ ត្រក់ ញន កា ពូ ប្រ៊ីត ប៉ុន លើ ប្រ៊ីត ពួយ ចាបាប់ វ៉ែ ម៉ូសេ ណោះ អុះ។

១ អាញ សិច ប៉ូល ឡាក់ ទុច យីស៊ូ គ្រិះ វ៉ែ វ៉ែ អាញ ប្រ្លឹះ វ៉ែ ប៉ាតាង វ៉ែ ប្រ្លឹះ ប៊ីកកាតយ៍ វ៉ែស អ្សក់ អាញ សាំវ៉ាប់ កា វ៉ែ សារ ដាក់ ម៉ែ វ៉ែ

២ ឃឺ សារ ដាក់ ឡាក់ ប្រ្លឹះ ទី សាញ៉ា ឡឺង អន់ទ្រួល ពៅ ពីង ម្នត វ៉ាគឺយ អើ ឡាក់ ទី ច្រាត់ គម កាណុង ជាប់ ប៉ានីរ ប្រ្លឹះ។

៣ សារ ដាក់ អា រ៉ះ ឡឺង សារ គន អើ។ ផា យឺត តែង ប៉ាណូ ស គន អើ កើត ពីង ផ្លង់ វ៉ាច់ សាដាច់ ដាវឺត

៤ ហះកា ផា តែង ប៉ាដាត់ ប៉ាលឺង ប្រ្លឹះ ដាក់ កាខាក់ ប្រ្លឹះ បិ កកាតយ័ រ៉ះ ផា បក់ ណោះ ឃឺ គន អើ តាទីច ឡាក់ ទី អំវាញ អឺញ ញន អើ រឺស សឺត ឃឺ យឺស្វី គ្រិះ ឡាក់ ពី តាំងឡា ពិន។

៥ ញន កា យឺស្វី បះ ប្រ្លឹះ ដាក់ កា អាញ លូ ប្រើ អាញ រ៉ះ ប៉ាតាង យឺស្វី ភៀ អន់ គ្រឹប សុនសាត សៀ អើ កេះណោះ ប្រ គី ព្វយ ភៀ អន់ ពូ ប៉ានេ អើ។

៦ អន់ដឺស កា អ្នែ កាណុង កាំឡាំង បក់ ប្រ្លឹះ រឺស អន់ កេះ ប៉ា សុន យឺស្វី គ្រិះ ណោះ ដេល។

៧ សត់ត្រា អា អាញ ប៉ាហ្សឺ អន់ កា អុះ ម៉ី ទិខូ ឡាក់ អ្នែ ពីង មៀង រូម ឡាក់ ប្រ្លឹះ បិកកាតយ័ បិច ចៃ លូ ទី រឺស អន់ កេះ ប៉ា សុន ដាក់ ម៉ះ អើ។ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យឺស្វី គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដឺស លូ អន់ សារ សាណុ ក សាវ៉ាក កា អន់ដឺស។

សារ ប៉ូល បិច ឡាំ ចាចាក ប៉ាត់ មៀង រូម

៤ សាត់ ប៉ាន់ដា អាញ ហោក រឺត់ កា ប្រ្លឹះ អាញ ញន កា អន់ ដឺស ទិខូ ខង យឺស្វី គ្រិះ តង់ អន់ដឺស ខង ពូ ចាក រ៉ះ ប៉ាញ អង កក់ តេះ ឡឺង សារ អន់ដឺស សៀ ណោះ។

៥ ប្រ្លឹះ បិកកាតយ័ ប្រឹក ផាញ៉ាន ផា អាញ កាចាំង កា អន់ ដឺស លើយ រ៉ប់ អាញ មន់ អើ អើ ប្រ្លឹះ អា ហង ឡាក់ អាញ អ្ស ក់ ពុត ចៃគ ប្រឹក ងារ រ៉ះ សារ ដាក់ ឡឺង គន អើ។

១០ ផ្ទះ អាញ ម៉ន ណោះ អាញ ឡោម ប័រ ហះ ប្រ្លៈ លើយៗ អន់ អាញ ទី ឡាំ ចាចាក ប៉ាក់ អន់ដីស ផា អែ អន់

១១ ខង អាញ ប៊ុច ឡាំ ចាចាក ប៉ាក់ អន់ដីស ខាក់ ភៀ ប្រ័គី អន់ អន់ដីស ទី សារ ដាក់ តែង ប៉ាដាតី ប៉ាលីង ប្រ្លៈ ម៉ាក់ អន់ដីស សៀ លើយ។

១២ ប៉ាក់ ពិន អែ អន់ខូ លូ គូប កេះ យី ពិន ចឹង រ៉ះ សារ ប៉ាំង ហោក ពុត គូប សោប ញុន កា សារ ពិន សៀ ទីប អន់ដីស ទីប អាញ។

១៣ អី អុះ មី អាញ ប៊ុច អន់ អន់ដីស អ្ន អន់តក់ ផា អាញ យីត ប៊ុច ឡាំ ចាចាក ប៉ាក់ អន់ដីស ឡឹង ទុញ ពៃ កេះ ភៀ អន់ អាញ ប៉ា ណាំ អន់ ពូ អន់ដា សៀ យីស៊ូ ពឹង មៀង អន់ដីស ឡាក់ កា អាញ ប៉ាណាំ ពូ សុនសាត អន់ទៀត អន់ សៀ ដេល ហះកា អាញ ទី កាន ខើក លើយៗ ទីល កិញអៀ អា អែ កា អូ ទី ឡាំ។

១៤ អាញ ត្រក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត ក្រិក លូ សុនសាត អន់ទៀត ទីប បក់ ហ្សាំង សាឡាច់ ទីប បក់ កាតូលី ង្គល់ ដេល។

១៥ ទីល នីណោះ អាញ កា ទី ពុត ប៊ុច ឡាំ រ៉ះ សារ ដាក់ កា អន់ ដីស ឡាក់ អែ ពឹង មៀង រ៉ូម ដេល។

១៦ អាញ អូ តាយ្យស អុះ កា រ៉ះ សារ ដាក់ ខង សារ ដាក់ អា ឡាក់ សារ អំរ៉ាញ អីញ ម៉ះ ប្រ្លៈ បិកកាតយ័ ភៀ សាំរ៉ាប់ តង់ ប៉ាណូស សៀ អន់ រ៉ាវ៉ាច់ ឡឹង សារ យច សាត់ ប៉ាន់ដា យី សុន សាត អ៊ីស្រាអែល កេះណោះ សុនសាត អន់ទៀត។

១៧ សារ ដាក់ អា តាំបាង អន់ អ្ន អន់តក់ ផា ប្រ្លៈ បិកកាតយ័ ប្រ័គី អន់ ប៉ាណូស ដាក់ ត្រង់ ញុន កា សារ សៀ ឡឹង គុល ទីល

ឡូច ឡាក់ កា ពូ ប្រាក់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្រឹះ ជា «ប៉ាណូ ស ដាក់ ត្រង់ ទី អាញ រឺស ញុន កា អើ សៀ»*។

សារ ប្រ្រឹះ អីក កា ប៉ាណូស អូ ដាក់

១៨ ប្រ្រឹះ បិកកាតយ័ តាំបាង សារ អីក ឡឹង ប្លែង ប៉ាសាំង លូ ប៉ាណូស ឡាក់ អូ ប្រឹក៍ ពូយ អើ លូ ប៉ាណូស ឡាក់ ប្រឹក៍ អូ ដាក់ គ្រឹប នៃរ អន់ខៃ តាក់ អង់ហ្សឹង សារ តាទីច ខង អន់ខៃ អូ បិច អូ ញុន កា អន់ខៃ ទី ពុត អូ ដាក់។

១៩ សារ ញ៉ាៗ ឡាក់ ប៉ាណូស អូ អន់ហ្គាល់ ឡឹង ប្រ្រឹះ ណោះ ពូ ប័ប័ កេះ ខង ប្រ្រឹះ តាំបាង អន់ ពូ ប័ប័ ឡាក់ៗ

២០ ខង ឡឹង កាណើត តេះ ប្លែង ពៃ ប៉ាណូស អូ ឡឹង សារ ប្រ្រឹះ យ្រឹះ ពូ ហៃ អូ ប័ប័ កាតាម យី ពូ អូ អន់តត់ ជា អើ ទី សារ អំរ៉ាញ អីញ អៃ លើយ លូ អូ អន់តត់ ជា អើ ឡាក់ ប្រ្រឹះ តា ទីច ហង ជា យឹត ចាជ្រែប អន់ ហ្លង់ ឡឹង កាណាគី អើ ប៉ាងកើត ទិណោះ។ ទីល នីណោះ ពូ អូ អូ តើល អន់ រ៉ាវ៉ាច់ ឡាកោ ទី អុះ

២១ ខង យ្រឹះ ពូ អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ កេះ កាតាម ហះ កា ពូ អូ អ្សិល កូតិ កា អើ អន់ យី លូ អើ ឡាក់ ប្រ្រឹះ អុះ លូ ពូ អូ ប៉ានេ អើ ដេល។ ពូ យឹត ឡាឡឹក៍ ឡាឡាក់ អូ ទី ខា ពុត អូ ហ្លង់ ពូ កា កើត ម៉ាម៉ាង រ៉ាងអិត។

២២ ពូ អ្នាត់ ជា ឡាកោ ហ្សាំង សាឡាច់ ហះកា ពូ កាតូល អូ ហ្លង់។

* ១:១៧ ១:១៧ សារ អា ឡាច់ ឡឹង ហាបាតូក ២:៤។

២៣ ពូ អូ ថៃ សាំប៉ៈ ប្រៈ ឡាក់ ទី អំរាញ អីញ អ្នែ លើយ ពូ អ្សក់ ហ្វិប ឡាក់ កា ប៉ាណូស លូ ហ្វិប សែម ហ្វិប អ្សក់ សាំប៉ៈ ឡុក។

២៤ ខ អា ហង បះ ប្រៈ បិកកាតយ័ អ្នាត អន់ ពូ ប្រ័គី សារ បឹត អិក តាម ពុត ពូ បិច ទីប ប្រ័គី លូ គូប សោប។

២៥ ញន កា ពូ អូ ថៃ សៀ សារ តាទីច ឡឹង ប្រៈ ពូ សៀ សារ តាំពូង ឡុក លូ ប៉ាណាំ គូប កាដាប សាំប៉ៈ អ្សល កូតី កា កា ណាតី ញ៉ាៗ ឡាក់ ប្រៈ បាំងកើត ប៉ាតាង ប្រៈ ឡាក់ បាំងកើត កាណាតី ទិណោះ យី ប្រៈ ឡាក់ ពិន ត្រត់ ប៉ានេ លើយ អា មែន។

២៦ ខ អា ហង បះ ប្រៈ បិកកាតយ័ អ្នាត អន់ ពូ ប្រ័គី លូ អង់ កាន់ លូ កាម៉ាកី គុន សារ អិក តាម ពុត បិច។ មូត អង់កាន់ អន់ ខែ កា ប្រ័គី លូ អង់កាន់ យច ឡឹង គុន តាឡាប័ ឃើយ។

២៧ មូត កាម៉ាកីៗ កា និះទៅ ដេល អន់ខែ អ្នាត តែប លូ អង់ កាន់ ឡាក់ គុន តាឡាប័ ឃើយ យី អន់ខែ បិច ប៉ារីត គូប កាម៉ាកី ឡុក។ អន់ខែ ប្រ័គី សារ អិក ខាក់ យី អន់ខែ តែប លូ កាម៉ាកី ប៉ារីត កាម៉ាកី។ ញន កា ពូ អូ ថៃ សៀ ប្រៈ បិកកាតយ័ អន់ ពូ ទី សារ អូ ដាក់ កាណាង ឡុកោ ពូ ទៅ។

២៨ ញន កា ពូ អូ ថៃ អន់ហ្គាល់ ប្រៈ ឡាក់ បះ អ៊ែ អ្នាត អន់ ពូ ប្រ័គី តាម ខំយីត យច មះ ពូ យី អន់ ពូ ប្រ័គី សារ ញ៉ា ឡាក់ អូ ត្រត់ ប្រ័គី។

២៩ ពុត ញ៉េក ពូ ប៉ាញ្ញី ដឹង យីត សារ អូ ដាក់ គ្រីប នែវ សារ អិក សារ ខ្លាម សារ ងំល់ លូ ប៉ាញ្ញី ដឹង សារ សាណាំង សា ណើស សារ បិច ប៉ាន់តៅ ពូ សារ តាប៉ុញ តាប៉ាក់ សារ ប៉ា

ញ៉ា ប្តីច្រើន។ អន់ខែ ខ្ពុ កាប ពោ គូប សោប

៣០ អន់ខែ ឡាក់ ប៉ាណូស អ៊ីក ពុត ខ្យ ប៉ាអ្សប់ ទី ពុត អ្នក តំ អេង អ្នក កេង ប្រឹគី សារ អ្នក ដាក់ អ្នក ណីស កា ប្រ្រឹះ បិកកា តយី លូ អ្នក រ៉ាប អ្នក ស្បើ មើត ពី។

៣១ អន់ខែ ឡាក់ ប៉ាណូស អ្នក ហ្លួង អ្នក ហ្លី ទី ពុត អ្នក ត្រង់ លូ អ្នក ទី ពុត តាប៉ាប តាប៉ុន។

៣២ អន់ខែ អ្នក កេះ កា ប្រ្រឹះ បិកកាតយី ចឹង តាត់ស៊ុន សារ ទិ បក់ ពៀ ឡាក់ ប្រឹគី សារ អ្នក ដាក់ នែវ អា យី ត្រត់ តោ។ ហះកា អន់ខែ អ្នក ត្រត់ ប្រឹគី ដឹង ឡាកោ អន់ខែ ទៅ អុះ យី វែវ លូ ម្នក បក់ ប្រឹគី សារ នែវ អា ដេល។

២

សារ ប្រ្រឹះ ចឹង តាត់ស៊ុន សារ អន់ ត្រត់

១ អី ប៉ាណូស បក់ កាប ជា ពូ យច អីស អ្នក ទី សារ ចឹង ប៉ា តែក អន់ រ៉ាវ៉ាច់ ឡាកោ អុះ ខង អីស កាប កា ឡាកោ អីស ទៅ ហង ខង បក់ កាប កា ពូ អើ កា ប្រឹគី យច និះទៅ ដេល។

២ ពិន អ្នក អន់តត់ ជា ប្រ្រឹះ បិកកាតយី ចឹង ចែត ថូត បក់ ប្រឹគី នែវ អា យី អើ តាត់ស៊ុន សារ អន់ ត្រត់។

៣ អី ប៉ាណូស ឡាក់ កាប ជា ពូ យច ហះកា អីស ប្រឹគី យច ឡាក់ កា ពូ ដេល ញ៉ា អីស សាមីគី ជា ចឹង រ៉ាវ៉ាច់ ឡាកោ ឡឹង សារ ប្រ្រឹះ ចឹង ចែត ថូត អីស ប ?

៤ លើ កា អីស បីដាយ ពុត ដាក់ ពុត អ្នក អ្សក់ យ៉ូ ពុត អត់ សារ៉ា ញី ឡាក់ ដាក់ កាខាក់ ម៉ះ អើ ? ញ៉ា អីស អ្នក អន់តត់ ជា ប្រ្រឹះ បិកកាតយី ទី ពុត ដាក់ ភៀ ប្រើ អីស ប៉ុនពែង ពុត ពៀក ប ?

៥ ហះកា អីស កាង កល់ អូ ថៃ ប៊ុនពែង ពុត ពៀក អុះ ទីល នី ណោះ អីស ជះ ប្រ័តី អន់ កា ឡាកោ ទៅ ទី ថូត ប៉ាក់ ដាវ ប្រ័ះ ប៊ិកកាតយ័ អីក កា ប៉ាណូស អូ ដាក់ ឡាក់ ដាវ អែ ចឹង តាត់សុន សារ អន់ ត្រង់

៦ យី អែ ចឹង អន់ កា ពូ ត្រីប ដូវ តាម សារ ឡាក់ ពូ ទី ប្រ័តី ណោះ ហង

៧ យី អែ ចឹង អន់ អាញ រ៉ុស លើយ កា មូត បក់ ខំ ប្រ័តី ដាក់ បិច កា ប្រ័ះ តាំប៉ោក ប៉ានេ លូ បិច កា អែ អន់ អាញ អែ រ៉ុស លើយ។

៨ ហះកា ប្រ័ះ ចឹង អីក លូ ថែគ ថូត បក់ យីត ដឹង កា តាប៉ុញ តាប៉ាក់ លូ អូ ថៃ សាំយ៉ាង សារ តាទីច ហះកា ប្រ័តី ពួយ សារ អូ ដាក់។

៩ សារ ឡាបាក សារ ចុនថៃ ចឹង កើត ពីង ប៉ាណូស ចំ ឡាក់ ប្រ័តី សារ អូ ដាក់ ណោះ ហង យី សាត់ ប៉ាន់ដា ពីង មូត សុនសាត អីស្រាអែល កេះណោះ ពីង មូត សុនសាត អន់ទៀត។

១០ ហះកា បក់ ប្រ័តី ដាក់ ប្រ័ះ ចឹង តាំប៉ោក ប៉ានេ លូ អន់ សារ សាណុក សារ៉ាក កា អែ សាត់ ប៉ាន់ដា អន់ កា សុនសាត អីស្រាអែល កេះណោះ អន់ កា សុនសាត អន់ទៀត

១១ ខង ប្រ័ះ ប៊ិកកាតយ័ អូ រ៉េស ម៉ាត់ បក់ ពៀ អុះ។

១២ ផា បក់ អូ អូ ចាបាប់ ប្រ័ះ ផា ពូ ប្រ័តី យច ណោះ ពូ ត្រ គំ តៅ ទីប អូ ទី ចាបាប់។ កាប៉ាច បក់ អូ ចាបាប់ ហះកា ប្រ័តី យច ប្រ័ះ ចឹង តាត់សុន សារ កា អន់ខែ អន់ ត្រគំ ពួយ ចាបាប់ ដេល

១៣ ខង ប៉ាណូស បក់ ក្រានី កា កាតាំង ចាបាប់ ប្រ័ះ ប្រ័ះ អូ ផា អន់ខែ ដាក់ ត្រង់ អុះ ផា អន់ខែ ប្រ័តី ពួយ ចាបាប់ ណោះ

ប្រ្លឹះ ចឹង ជា អន់ខែ ដាក់ ត្រង់ តាទីច។

១៤ ជា សុនសាត អន់ទៀត ឡាក់ អូ អូ ចាបាប់ អន់ខែ ប្រឹក្ច ពួយ សារ កាណុង ចាបាប់ យ្លឹះ អូ អូ ចាបាប់ កតាម យី អន់ ខែ ទី ចាបាប់ កាណុង ឡាកោ កេះ។

១៥ កាណុង សារ អា អន់ខែ តាំបាង អន់ ប៉ប ជា សារ កាណុង ចាបាប់ អ្នែ កាណុង ពុត អន់ខែ តាទីច យី សារ ចាប្រែប យីត ម៉ះ អន់ខែ កា រះ កាណុង ពុត ទី ទីប ច្រោម ឡាកោ ទៅ ទី ទីប រះ ជា ឡាកោ ប្រឹក្ច ដាក់។

១៦ ផះ អាញ រះ សារ ដាក់ កា ពូ អាញ ជា នីអៀះ ចឹង ទី ដាវ ម៉ោញ តែង ម៉ាត់ ទៀ ប្រ្លឹះ បិកកាតយ្លឹ ចឹង អន់ យីស៊ូ គ្រិះ តាត់ សុន សារ ប៉ាណូស ទីខ្ន យី អ៊ែ ចឹង តាត់សុន គ្រិប សារ ពូ អោន សាគីម ដេល។

សារ ប្រ្លឹះ ចឹង តាត់សុន សារ សុនសាត អ៊ីស្រាអែល

១៧ អ៊ី ប៉ាណូស ឡាក់ ជា ឡាកោ អីស សុនសាត អ៊ីស្រាអែល ឡាក់ មឹង ចាបាប់ ប្រ្លឹះ លូ អ្នាត់ អេង ជា ឡាកោ អីស ត្រត់ ពុត ប្រ្លឹះ បិកកាតយ្លឹ។

១៨ អីស អន់ហ្គាល់ ពុត ប្រ្លឹះ លូ អូ យីត អូ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ កាខាក់ ញុន កា អីស ហៀន ឡឹង ចាបាប់ ប្រ្លឹះ។

១៩ អីស យីត ជា អីស ឡាក់ បក់ ទុង តី ប៉ាណូស ប៊ែល ម៉ាត់ លូ យីត ជា អីស យី តាតារ ឡាក់ តាត់ តាតារ ម្នត អ្នែ ពឹង ចារ ម៉ា ម៉ាំង

២០ ឡាក់ ប៉ាណូស អន់តត់ ប៉ាតោ កា ម្នត កាតូលី ង័ល ឡាក់ ណោយូ ប៉ាំងហៀន ម្នត សាស្វា ញុន កា ទី ចាបាប់ ឡាក់ រះ សារ

តាទីច លូ ប្រឹក្សា អន់ អ៊ីស ហ្សាំង សាឡាច់។

២១ អ៊ីស អន់តត់ ប៉ាតោ កា ពូ ញ៉ា អ៊ីស អូ អន់តត់ ប៉ាតោ កា ឡាកោ អ៊ីស ទៅ ដេល? អ៊ីស អូ អន់ ពូ អន់តត់ ហះកា អ៊ីស ទៅ កា អន់តត់ ដេល។

២២ អ៊ីស រ៉ះ អូ អន់ ពូ វ៉ាលង កល់ ក្លោ កាម៉ាញ៉ូ ហះកា អ៊ីស ទៅ កា វ៉ាលង កល់ កាម៉ាញ៉ូ ដេល។ អ៊ីស ជា អូ ណ៍ស កា ហ្វិប ប្រ្រឹះ ប៊ីត ហះកា អ៊ីស វ៉ាត អ្សក់ កាណាគី ពីង រ៉ោង វ៉ាម៉ះ ប្រ្រឹះ ប៊ីត។

២៣ អ៊ីស អ្នាត់ អេង កា ឡាកោ អូ ចាបាប់ ប្រ្រឹះ ហះកា អ៊ីស ប្រឹក្សា អន់ កា ពូ ប៊ីងាយ ប្រ្រឹះ ញាន កា អ៊ីស ប្រឹក្សា យច ចាបាប់

២៤ ឡាក់ កា ទី ច្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ជា «ញាន កា អន់ដីស បះ សុនសាត អន់ទៀត កាប ផាម៉ាត កា ប្រ្រឹះ ប៊ីកកា តយ័»*។

២៥ កាប៉ាច់ សារ កាសិត អង់ការ ទី ខា តាទីច ហង ជា អ៊ីស ប្រឹក្សា ពូយ ចាបាប់ ហះកា ជា អ៊ីស ប្រឹក្សា យច ចាបាប់ សារ អ៊ីស កាសិត អង់ការ ណោះ ឡាក់ កា អូ កាសិត អង់ការ ដេល។

២៦ ជា ពូ អូ កាសិត អង់ការ ហះកា ពូ ប្រឹក្សា ពូយ សារ កាណុង ចាបាប់ យី ប្រ្រឹះ ប៊ីកកាតយ័ ជា អន់ខៃ ណោះ ឡាក់ កា កាសិត អង់ការ ដេល។

២៧ បក់ ញើ អូ កាសិត អង់ការ ហះកា ប្រឹក្សា ពូយ ចាបាប់ យី អន់ខៃ ចឹង កាប កា អ៊ីស ហង ខង អ៊ីស ទី ចាបាប់ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ឡាក់ ពូ ច្រាត់ រ៉ះ ទីប អ៊ីស កាសិត អង់ការ ហះកា អ៊ីស ប្រឹក្សា យច ចាបាប់។

២៨ សុន សាត អ៊ី ស្រា អ៊ែល តាទីច អូ ត្រត់ ក្រានី កា ប្រឹក្សា

* ២:២៤ ២:២៤ សារ អា ឡាច់ ឡើង អេសាយ ៥២:៥។

សាញា អន់ អន់ហ្គាល់ ពីង ឡាកោ បាំងឡៃ តែង ឡឹង ណោះ អុះ សារ កាសិត អង់ការ តាទីច កា អូ ត្រត់ ក្រានី កា ប្រឹក្តី សា ញា អំបាំង អា ដេល។

២៩ សុនសាត អ៊ីស្រាអែល តាទីច យី ត្រត់ យីត ឡឹង ពុត តែង កាណុង កាប៉ាច សារ កាសិត អង់ការ តាទីច យី កាសិត តែង កាណុង ពុត ដេល យី ប៉ាងាតី ប៉ាលីង ប្រឹះ ប្រឹក្តី អន់ អែ ដា គំ ហង អូ ត្រត់ ញុន កា ប្រឹក្តី ពួយ សារ ពូ ច្រាត់ លូ សត់ត្រា ណោះអុះ។ ប៉ាណូសនៃណោះអូ ត្រត់ បិច កា ប៉ាណូស ប៉ានេ អុះ យី បិច កា ប្រឹះ បិកកាតយី ប៉ានេ ឡុត។

៣

១ ទីល នីណោះ សុនសាត អ៊ីស្រាអែល ទី ខា នីចម៍? សារ កាសិត អង់ការ ទី ខា នីចម៍?

២ សុនសាត អ៊ីស្រាអែល ទី ខា អៀង នៃវ ខង សាត់ ប៉ាន់ដា ប្រឹះ បិកកាតយី ទី អន់តត់ ប៉ានីវ អែ ពីង អន់ខៃ។

៣ ទីល នីណោះ ត្រត់ យីត នីចម៍ ខង ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា អូ ត្រត់ លូ ប្រឹះ? នីចម៍ ពុត អន់ខៃ អូ ត្រត់ ណោះ ចឹង ប្រឹក្តី អន់ ប្រឹះ បិកកាតយី អូ ទី ពុត ត្រត់ ដេល ប?

៤ អូ ត្រត់ នីណោះ អុះ។ យីៈ ប៉ាណូស ទិឌូ កាប ពួង កា តាម កា ប្រឹះ បិកកាតយី អ្វៃ ត្រត់ លើយ ដេល ឡាក់ កា ទី ច្រាត់ រីៈ កាណុង ផាប់ ប៉ានីវ ប្រឹះ ផាៈ

«អី ប្រឹះ បិកកាតយី
ពូ ចឹង អូ អន់តត់ ផា ប៉ានីវ អីស ដាត់ ត្រត់ តាទីច

លូ ចឹង ទី ទ្រង អីស ជា ពូ ច្រោម អីស»។*

៥ ញាន សារ អូ ដាក់ ម៉ះ ពិន ប្រឹក្សា អន់ ពូ ប៉ប៉ ជា ប្រឹះ បិកកាតយ័ ដាក់ ត្រង់ ពិន ចឹង ជា នីចម៍? ជា ប្រឹះ ចែក ចូត ពិន ញ៉ា ពិន ចឹង ជា អើ អូ ដាក់ ប? (អាញ កាប នីអៀ យី កាប គុន ប៉ាណូស អូ សៀ ប្រឹះ។)

៦ អូ ត្រក់ នីណោះ អុះ។ ជា ប្រឹះ អូ ដាក់ នីចម៍ អើ ចឹង អូ តា ត់សិន សារ កា ប៉ាណូស?

៧ យី អើ ពូ ចឹង ជា «សារ អាញ ពួង ប្រឹក្សា អន់ ពូ ប៉ប៉ សារ ដាក់ ត្រង់ ម៉ះ ប្រឹះ ហឹង អៀង ណោះ ចឹង ប្រឹក្សា អន់ ពូ ប៉ានេ សារ ដាក់ ត្រង់ ម៉ះ អើ តាទីច។ ជា នីណោះ ញ៉ា ត្រក់ អើ ចែក ចូត អាញ ឡាក់ កា ប្រឹក្សា យច?»

៨ ទី ពូ កាប ជា «ទីល នីណោះ ញ៉ា ពិន អូ ប៉ាណាំ គូប ប្រឹក្សា សារ អូ ដាក់ ភៀ អន់ ទី សារ ដាក់ កើត ពីះ?» ឡាក់ កា បក់ អន់ ជា ច្រោម ជា ញីន កាប នីអៀ។ អន់ខែ ណោះ ចឹង ត្រក់ ចូត ហង។

សារ ប៉ាណូស ទីខូ ស៊ុត កា ប្រឹក្សា យច

៩ ទីល នីណោះ ញ៉ា ពិន ឡាក់ សុនសាត អីស្រាអែល ទី សារ ដាក់ ហ្គិត ឡឹង ពូ ប? អូ អុះ ពិន អូ ទី សារ ញ៉ា ចឹង ដាក់ ហ្គិត ឡឹង ពូ អុះ ខង អាញ រ៉ះ កេះ ជា យ្រឹះ សុនសាត អីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម ស៊ុត កា ប្រឹក្សា សារ យច ទីខូ

១០ ឡាក់ កា ទី ច្រាត់ រ៉ះ ផាះ

«អូ ទី ពៀ ដាក់ ត្រង់ អុះ

* ៣:៤ ៣:៤ សារ អា ឡាច ឡឹង ជាប់ អាញសើ ប៉ានេ ប្រឹះ (ទំនុក/តម្កើង) ៥១:៤។

យ្នះ ម៉ោញ ដូរ កា អូ ទី សាំ។

១១ អូ ទី ញ៉ៃ ហ្លួង សារ ប្រ្នះ អុះ

កា អូ ទី ញ៉ៃ ណាំង ប្រ្នះ បិកកាតយ្ន ដេល។

១២ ប៉ាណូស ទិខូ ឡាច់ ចាំងហាយុត ឡឹង ប្រ្នះ បិកកាតយ្ន

ពូ ទិខូ កេះ ប៉ាណូស អូ គីត អូ ខា ហះ ម៉ាត់ ប្រ្នះ

អូ ទី ញ៉ៃ ប្រ្នះ ដាក់ ត្រង់ អុះ

យ្នះ ម៉ោញ ដូរ កា អូ ទី សាំ។ †

១៣ ពីរ ពូ ញ៉ៃប ឡាក់ កា ឡុះ ពូ តប់ ប៉ាទ្រូ អូ ឡុំ

អំប៊ុត ពូ សាំប៉ត់ ដឹង កា កាប ប៉ាដល់ ពូ។ ‡

ប៉ានីរ ពូ ញ៉ៃប ឡាក់ កា ចារី ពិះ ប្រ្នះ វ៉ាអាង។ S

១៤ ពីរ ពូ ប៉ាញ៉ៃ ដឹង កា សារ ត្នះ ប៉ាស្យាប លូ ប៉ានីរ អូ ដា

គ្នុះ។ *

១៥ ដុង ពូ ប៉ាន់តាន ចឹង ឡាក់ ប៉ាន់តោ ប៉ាណូស។ †

១៦ ពូ ឡាក់ ប៉ាក់ ចំ យី ចារ ណោះ ទី សារ ចុនចៃ ឡុត។

១៧ ពូ អូ អន់ហ្គាល់ ទ្រង ឡាក់ ណាំង សារ សាណុក សាវ៉ាក អុះ។

‡

១៨ ពូ អូ អូត កា ប្រ្នះ បិកកាតយ្ន អុះ»។ S

† ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាច់ អញស៊ែ ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ១៤:១-៣; ៥:៣-១-៣។ ‡ ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាច់ អញស៊ែ ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ៥:៩។ S ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាច់ អញស៊ែ ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ១៤០:៣។ * ៣:១៤ ៣:១៤ សារ អា ឡាច់ ឡឹង ផាច់ អញស៊ែ ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ១០:៧។ † ៣:១៥ ៣:១៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១:១៦។ ‡ ៣:១៧ ៣:១៦-១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:៧-៨។ S ៣:១៨ ៣:១៨ សារ អា ឡាច់ ឡឹង ផាច់ អញស៊ែ ប៉ានេ ប្រ្នះ (ទំនុក/តម្កើង) ៣៦:១។

១៩ ពិន អ្នក អន់តត់ ជា គ្រីប សារ ឡាក់ ទី ច្រាត់ គម កាណុង ចាបាប់ ប្រ្លឹះ យី ច្រាត់ សាំរ៉ាប់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ៊ែ កាន់តេ ចាបាប់ ណោះ ភ្លឺ ជែ អន់ ញើ កាប អន់ រ៉ាវ៉ាច់ ឡា កោ លូ អន់ ប៉ាណូស ពីង អង់កក់ តេះ ទិខ្ច ទី ថូត ហះ ម៉ាត់ ប្រ្លឹះ ប៊ិកកាតយី។

២០ ទីល នីណោះ អ្នក ទី ប៉ាណូស ញើ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញុន កា ប្រ្លឹក ពូយ ចាបាប់ អុះ ខង ចាបាប់ ក្រានី កា ប្រ្លឹក អន់ អន់ហ្គាល់ សារ យច ដោច។

សារ ប្រ្លឹះ ប្រ្លឹក អន់ ប៉ាណូស ដាក់ ត្រង់ ញុន កា សារ សៀ

២១ ហះកា កិញអៀ អា ប្រ្លឹះ ប៊ិកកាតយី តាំបាង អន់ ពិន អ្នក ឡឹង ឡាបៀប អ៊ែ ប្រ្លឹក អន់ ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អ៊ែ យី អ៊ែ អ្នក យីត ឡឹង ចាបាប់ អុះ ហះកា ផាប់ ចាបាប់ ប្រ្លឹះ លូ ផាប់ មូត រ៉ាគីយ ប្រ្លឹះ រ៉ះ ឡឹង ឡាបៀប អា កេះ។

២២ ប្រ្លឹះ ប៊ិកកាតយី ប្រ្លឹក អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ែ ញុន កា ពូ សៀ យីស៊ូ គ្រិះ។ ទី ប៉ាណូស បក់ សៀ យីស៊ូ ប្រ្លឹះ ផា ពូ ដាក់ ត្រង់ ទិខ្ច យី ៖ សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម

២៣ ខង ប៉ាណូស ទិខ្ច ស៊ុត កា ប្រ្លឹក យច អ្នក ទី សារ ដាក់ ឡាក់ កា ប្រ្លឹះ អុះ

២៤ ហះកា ប្រ្លឹះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ អ៊ែ កេះ ញុន កា ពុត ដាក់ មះ អ៊ែ យី អ៊ែ ដាក់ តាដោះ ខង យីស៊ូ គ្រិះ ហ្វាយ ពិន កេះ។

២៥ ប្រ្លឹះ ប៊ិកកាតយី អន់ ឡាកោ យីស៊ូ ប្រ្លឹក កាណាគី រ៉ាម៉ះ ប្រ្លឹះ ភ្លឺ តាក់ អញ្ញស្វាស សារ ប្រ្លឹះ អ៊ីក ញុន កា ផាម យីស៊ូ

សារ៉ាប់ ទី ម្នាក់ បក់ សៀវ ។ ប្រើ ក៏ នៃ អា ប្រើ តាំបាង ជា អើ ដាក់ ត្រង់ តាទី ខង សើត ពេ អើ អូ ទី ចែក ថូត ប៉ាណូស ឡាក់ ប្រើ ក៏ យច អុះ

២៦ ខង កិញ អើ អា អើ បិច តាំបាង សារ ដាក់ ត្រង់ យី តាំបាង ជា អើ ដាក់ ត្រង់ លូ អើ ប្រើ ក៏ អន់ ម្នាក់ បក់ សៀវ យីស៊ូ ដាក់ ត្រង់ ហះ ម៉ាត់ អើ ដេល ។

២៧-២៨ ទីល នី ណោះ ប៉ាណូស ទី សារ ញ៉ា ចឹង អុ អ្នក អង អង? អូ ទី ញ៉ា អុះ ។ ពូ អុ អុ អ្នក អង ខង ប្រើ ក៏ បិក កាតយ័ ប្រើ ក៏ អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អើ ញុន កា ពូ សៀវ យីស៊ូ ដោច អូ ត្រក់ ញុន កា ប្រើ ក៏ ពូ យ ចាបាប អុះ ឡាក់ កា ពិន អុ អន់តក់ កេះ ។

២៩ ញ៉ា អើ ប្រើ ក៏ សារ៉ាប់ ដឹង កា សុនសាត អី ស្រា អើល ប? ញ៉ា អូ ត្រក់ ប្រើ ក៏ សារ៉ាប់ កា សុនសាត អន់ទៀត ដេល ប? ត្រក់ ហង អើ កា ប្រើ ក៏ ម៉ះ សុនសាត អន់ទៀត ដេល

៣០ ខង ទី ប្រើ ក៏ បិក កាតយ័ ដឹង ម៉ោញ ណោះ ហង ទីល នី ណោះ អើ ប្រើ ក៏ អន់ សុនសាត អី ស្រា អើល ដាក់ ត្រង់ ហះ ម៉ាត់ អើ ញុន កា អន់ខៃ សៀវ យីស៊ូ លូ ប្រើ ក៏ អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញុន កា សារ សៀវ ដេល ។

៣១ ទីល នី ណោះ ជា ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រើ ក៏ ញុន កា សៀវ យីស៊ូ នី អើ ញ៉ា ពិន អ្នក ចាបាប ប្រើ ក៏ អន់ អូ ទី ខា ប? អុ អុះ យី ពិន ប្រើ ក៏ អន់ ចាបាប ប្រើ ក៏ ហើង ទី ខា ក្លា ឡឹង អា ណា ។



សារ ប្រ្រឹះ ជា រក្ខី អាប្រាហាំ ដាក់ ត្រង់ ញូន កា អើ សៀ

១ ទីល នីណោះ ពិន យីត នីចម៍ កា រក្ខី អាប្រាហាំ ឡាក់ រក្ខី ពិន តែង ឡាកោ បាំងឡៃ អើ ហ្លង់ នីចម៍ អន់ ជា ឡឹង សារ អា ?

២ ជា ប្រ្រឹះ ជា រក្ខី អាប្រាហាំ ដាក់ ត្រង់ ញូន កា អើ ប្រឹគី សារ ដាក់ ណោះ អើ ចឹង អ្ន អ្នាត់ អេង តាទីច ហង។ ហះកា អើ អ្ន អ្នាត់ អេង អុះ ហះ ម៉ាត់ ប្រ្រឹះ

៣ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រះ ជា «អាប្រាហាំ កា សៀ ប្រ្រឹះ បិកកាតយ៍។ ញូន កា អើ សៀ ប្រ្រឹះ ជា អើ ប៉ាណូ ស ដាក់ ត្រង់»*។

៤ ប៉ាណូស បក់ ប្រឹគី ង៉ារ កា ពូ អើ អ្ន យីត ជា លៀន ពូ អន់ កា អើ ណោះ ពូ អន់ តាដោះ អុះ យី លៀន ពូ ច្ងាល់ អើ។

៥ ហះកា ប្រ្រឹះ ជា ពូ ដាក់ ត្រង់ អ្ន ត្រត់ ញូន កា ប្រឹគី ពួយ ចាបាប់ អុះ យី ញូន កា ពូ ក្រានី កា សៀ អើ ឡាក់ ប្រឹគី អន់ កា ប៉ាណូស អ្ន ដាក់ កើត ដាក់ ត្រង់។

៦ ខ អា ហង បះ សើត ពៃ សាដាច់ ដារីត រះ ឡឹង សារ សាណុក សារ៉ាក ម៉ះ ម្នត បក់ ប្រ្រឹះ បិកកាតយ៍ ជា ដាក់ ត្រង់ យី អ្ន យីត ឡឹង សារ ពូ ប្រឹគី ពួយ ចាបាប់ ដេល។ អើ រះ ផោះ

៧ «ទី បក់ ប្រ្រឹះ អ្ន អ្សក់ យ៉ូ លូ អ៊ូត អ្នាត សារ យច

បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង។

៨ ប៉ាណូស ចំ ឡាក់ ប្រ្រឹះ បិកកាតយ៍ អ្ន យីត ឡឹង សារ អើ យច បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង»។†

* ៤:៣ ៤:៣ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។
† ៤:៨ ៤:៨ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្រឹះ (ទីនុក/តម្កើង) ៣២:១-២។

៩ ញ៉ា ដឹង សុនសាត អ៊ីស្រាអែល ឡាក់ ឃើយ កាសិត អង់ការ ប ត្រត់ ទី សារ សាណាក សាវ៉ាក អា ? ញ៉ា អូ ត្រត់ សាវ៉ាប សុ នសាត អន់ទៀត ឡាក់ អូ ឃើយ កាសិត អង់ការ ដេល ប ? ខង អាញ រ៉ះ កេះ ជា ប្រ្លឹះ បិកកាតយ័ ជា វតី អាប្រាហាំ ដាក់ ត្រង់ ញុន កា អែ សៀ។

១០ ផៈ ចំ ប្រ្លឹះ បិកកាតយ័ ជា វតី អាប្រាហាំ ដាក់ ត្រង់ ? អន់តីត ឡឹង អែ កាសិត អង់ការ ញ៉ា អន់ទ្រួល ឡឹង ណោះ ? យី អន់ទ្រួល ឡឹង អែ បើ កាសិត អង់ការ អូ ត្រត់ អន់តីត ឡឹង អែ កាសិត អង់ការ អុះ។

១១ អែ កាសិត អង់ការ ភៀ ប្រ្លឹក សាញ៉ា អន់ហ្គាល់ ជា អែ ដាក់ ត្រង់ កេះ ញុន កា អែ សៀ ផៈ បើ កាសិត អង់ការ ពៃ។ ទីល នីណោះ ប្រ្លឹះ ប្រ្លឹក អន់ អែ កេះ វតី ទី ប៉ាណូស បក់ សៀ អូ ទី កាសិត អង់ការ ម៉ាក់ ប្រ្លឹះ ចឹង ជា អន់ខែ ដាក់ ត្រង់ និះទៅ ដេល។

១២ ប្រ្លឹះ ប្រ្លឹក អន់ អែ កេះ វតី មូត ឡាក់ កាសិត អង់ការ ដេល យី អូ ត្រត់ មូត ឡាក់ ក្រានី កា កាសិត អង់ការ ដោច អុះ ហះកា មូត បក់ សៀ ប្រ្លឹះ ឡាក់ កា វតី អាប្រាហាំ សៀ ផៈ រ៉ាំងរ៉ាំង អែ បើ កាសិត អង់ការ ពៃ ដេល។

១៣ ប្រ្លឹះ បិកកាតយ័ សាញ៉ា លូ វតី អាប្រាហាំ លូ ផ្លង់ រ៉ាច អែ ជា អន់ខែ ចឹង ទី អង់កក់ តេះ អា ប្រ្លឹក ប៉ាដក់ ប៉ាជៀ ប្រ្លឹះ អូ សាញ៉ា ញុន កា អាប្រាហាំ ប្រ្លឹក ពួយ ចាបាប់ អុះ យី ញុន កា អែ ដាក់ ត្រង់ ឡាច ឡឹង សារ អែ សៀ។

១៤ ជា ប៉ាណូស ទី ប៉ាដក់ ប៉ាជៀ ញុន កា ប្រ្លឹក ពួយ ចាបាប់ ទីលនីណោះ សារសៀ យីស៊ូអូទីខាអុះ លូប៉ានីរប្រ្លឹះ

សាញ៉ា កា អូទី ខា ដេល។

១៥ ចាបាប់ ប្រឹក្សី អន់ទី សារ ប្រ្លឹះ អីក ខង ប៉ាណូស ប្រឹក្សី យច ចាបាប់ ហះកា ហះ ចារ ចំ អូទី ចាបាប់ ចារ ណោះ កា អូទី សារ យច ចាបាប់ ដេល។

១៦ ខ ណោះ ហង បះ សារ ប្រ្លឹះ សាញ៉ា អា ពិន ទី ញុន កា សៀ។ សារ ប្រ្លឹះ សាញ៉ា អា អើ អន់ តាដោះ យី អន់ តាទីច កា ផ្លង់ រ៉ាច់ វគី អាប្រាហាំ ទីណោះ អូ ត្រត់ ដឹង កា មូត បក់ ប្រឹក្សី ពួយ ចាបាប់ ណោះ អុះ យី សារ រ៉ាច់ ទី បក់ សៀ ឡាក់ កា វគី អា ប្រាហាំ អើ ឡាក់ វគី ពិន ទីខូ

១៧ ឡាក់ កា ទី ប្រាត់ រះ ជា «អាញ ចឹង អន់ អីស ប្រឹក្សី វគី ពូ អៀង សុនសាត»។ ប្រ្លឹះ ជា នីណោះ ខង វគី អាប្រាហាំ ម៉ឹង អើ ឡាក់ អូ តាត់ អង់រ៉ុស សីត ប៉ាណូស តៅ លូ ប៉ាងកើត កាណា គី ញ៉ា ឡាក់ អូ ទី អន់ ទី។

១៨ យី អូ ទី កាណាគី ញ៉ា ម៉ឹង កាតាម កា វគី អាប្រាហាំ អ្នែ ម៉ឹង លូ សៀ ដេល ទីល នីណោះ អើ កា កេះ វគី ពូ អៀង សុនសាត ត្រត់ ពួយ សារ ឡាក់ ប្រ្លឹះ រះ កា អើ ជា «ផ្លង់ រ៉ាច់ អីស ចឹង កើត ចំលួន អៀង»។

១៩ ផះ ណោះ អាញ វគី អាប្រាហាំ ក្យាម ចឹង ទីល ១០០ សាណាំ កេះ យី អើ យីត ជា ឡាកោ អើ ក្យាម ចឹង តៅ លូ យ៉ាត់ សារ អូ អូ ទី គន កាតាម អើ អ្នែ សៀ កេង និះទៅ ដេល។

២០ អើ អូ សង់សៃ ឡឹង សារ ប្រ្លឹះ បិកកាតយី សាញ៉ា ណោះ អុះ អើ កា អូ អ្នាត សៀ ដេល យី អើ សៀ ហើង ខាក់ ទីប ប៉ានេ

‡ ៤:១៧ ៤:១៧ សារ អា ឡាច់ ឡឹង កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៥។
S ៤:១៨ ៤:១៨ បំហែ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៥។

ប្រ្លឹះ បិកកាតយ័

២១ ខង ពុត អើ សៀ តាទីច ជា សារ ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយ័ សាញ៉ា ជា ចឹង ប្រ្លឹក យី អើ ប្រ្លឹក តាទីច ឡូត។

២២ ខ ណោះ ហង បះ ប្រ្លឹះ ជា អើ ដាក់ ត្រង់ ញូន កា អើ សៀ

២៣ ហះកា សារ ឡាក់ ច្រាត់ រះ ជា «ប្រ្លឹះ បិកកាតយ័ ជា អើ ដាក់ ត្រង់» ណោះ អូ ត្រត់ សាំរ៉ាប់ ដឹង កា រតី អាប្រ្លាហាំ ណោះ អុះ

២៤ យី សាំរ៉ាប់ កា ពិន ដេល។ ប្រ្លឹះ បិកកាតយ័ ចឹង ជា ពិន ដាក់ ត្រង់ ខង ពិន សៀ អើ ឡាក់ តាត់ អង់រីស សីត យីស៊ូ ឡាក់ ពី តាំងឡា ពិន

២៥ ឡាក់ ពូ ប៉ាន់តោ ញូន កា សារ ពិន យច កេះណោះ ប្រ្លឹះ បិកកាតយ័ តាត់ អង់រីស សីត អើ ភៀ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ។

៥

សារ ប្រ្លឹះ រះកះ ប៉ារម ពិន អន់ ត្រត់ លូ អើ

១ ប្រ្លឹះ ជា ពិន ដាក់ ត្រង់ ញូន កា ពិន សៀ អើ ទីល នីណោះ ពិន កា ដាក់ ត្រត់ លូ អើ ញូន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដេល។

២ យីស៊ូ គ្រិះ ប៉ាណាំ ពិន អន់ ម៉ុត អ្នែ កាណុង សារ ដាក់ ម៉ះ ប្រ្លឹះ * ទីប ពិន តីស ម៉ុះ ញូន កា ម៉ុង ជា ចឹង ទី សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័។

* ៥:២ ៥:២ ហ្វា ពូ ច្រាត់ លូ តី ម៉ៅញ ចំលួន ផែម ប៉ានីរ ផោះ ញូន កា សារ សៀ។

៣ អ្នកត្រង់ដឹង ណោះ អុះ ផ្ទះ ពិន ទី សារ ឡាំបាក ពិន អ្នក កា តីស ម៉ុះ និះទៅ ដេល ខង ពិន អ្នក អន់តត់ ជា សារ ឡាំបាក ចឹង ប្រើ អន់ កា ពិន អ្នក អត់ សាំវ៉ាញ៉ា។

៤ ញួន កា ពិន អត់ សាំវ៉ាញ៉ា ប្រើ កា ប៉ានេ ពិន សារ ប្រើ ប៉ានេ ណោះ ប្រើ អន់ ពិន ម៉ុង។

៥ សារ ម៉ុង អ្នក ប្រើ អន់ កា ពិន អ្នក ឡាកោ អុះ ខង ប្រើ ប៊ិក កាតយ័ ប៉ូច ចៃ កា ពិន ខាក់ យី អើ អន់ ប៉ាងាត់ ប៉ាលឹង អើ ដាក់ កាខាក់ កា ពិន។

៦ ផ្ទះ ពិន អ្នក តង់ ឡាកោ តាំង ឡា ពៃ ទីល ដាវ កាំឡ ត់ កេះ យីស៊ូ គ្រិះ តោ ប៉ាតាង ប៉ាណូស បក់ អ្នក អ៊ិល កូតី កា ប្រើ។

៧ អ្នក ស្ទុវ ទី ព្យៃ ចៃ តោ ប៉ាតាង ប៉ាណូស ដាក់ ត្រង់ អុះ យី ទី ដេល អ្នក អើ បក់ អន់ ជា ចៃ តោ តាង ប៉ាណូស បក់ ដាក់ កាខាក់។

៨ ហះកា ប្រើ ប៊ិកកាតយ័ អើ តាំបាង ជា អើ ប៉ូច ចៃ កា ពិន កា ខាក់ យី អើ អន់ យីស៊ូ គ្រិះ តោ តាង ពិន ផ្ទះ រ៉ាំងរ៉ាំង ពិន ឡាក់ ប៉ាណូស អ្នក ទី សារ យច ពៃ។

៩ ជា ប្រើ ប៊ិកកាតយ័ ប្រើ អន់ ពិន ដាក់ ត្រង់ ញួន កា ផាម យីស៊ូ គ្រិះ កេះ ទីល នីណោះ ហើង ខាក់ យីស៊ូ ចឹង តង់ ពិន អន់ រ៉ាំរ៉ាច់ ឡឹង សារ ប្រើ ប៊ិកកាតយ័ អើ ក្វា ឡឹង អា ណារ៉ូ។

១០ ជា ប្រើ ប៊ិកកាតយ័ រះកេះ ប៉ារម ពិន អន់ ត្រង់ លូ អើ កេះ ញួន កា គន អើ តោ ផ្ទះ រ៉ាំងរ៉ាំង ពិន អ្នក តាមីវ លូ អើ ពៃ កិញ អៀ អា ពិន ត្រង់ លូ អើ កេះ ហើង ខាក់ អើ ចឹង តង់ ពិន អន់ ក្វា ឡឹង អា ណារ៉ូ ញួន កា គន អើ រ៉ីស សីត។

១១ អូ ត្រង់ ដឹង ណោះ អុះ ប្រ្លឹះ បិកកាតយ័ ចឹង ប្រ្លឹក អន់ ពិន តិស ម៉្លះ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន កិញអៀ អា អើ រះកះ ប៉ារម ពិន អន់ ត្រង់ លូ ប្រ្លឹះ បិកកាតយ័ កេះ។

សារ រតី អាដាំ លូ យីស៊ូ គ្រិះ

១២ ញន កា ប៉ាណូស ម៉ោញ ដូវ បះ សារ យច ម៉ុត ពីង អង់កក់ តេះ អា។ ញន កា សារ យច សារ តៅ កា ម៉ុត ដែល។ ខ អា ហង បះ សារ តៅ តិត គ្រិប ប៉ាណូស ទិខ្ច ខង គ្រិប ដូវ ស៊ុត កា ប្រ្លឹក យច។

១៣ ផះ បើ តានី ទី ចាបាប់ ប្រ្លឹះ យី ទី សារ យច ពីះ អ្នែ ពីង អង់កក់ តេះ អា កេះ ហះកា ប្រ្លឹះ បិកកាតយ័ អូ យីត ផា ពូ ទី សារ យច អុះ ខង រ៉ាំងរ៉ាំង ណោះ បើ តានី ទី ចាបាប់ អុះ។

១៤ ហះ កា ឡឹង រ៉ាំង ហារ រតី អាដាំ ទីល រ៉ាំង ហារ រតី ម៉្លសេ សារ តៅ ទី អ្នែ ពីង ប៉ាណូស កេះ យីះ ពូ អូ ប្រ្លឹក យច ចាបាប់ ឡាក់ កា អាដាំ កាតាម។ អាដាំ ណោះ ញៀប ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពីះ ប៉ាក់ អន់តិត។

១៥ ហះកា សារ យច ម៉ះ អាដាំ លូ សារ ដាក់ ឡាក់ ប្រ្លឹះ អន់ កា ពិន អូ ត្រង់ និះទៅ អុះ។ ប៉ាណូស ទិខ្ច ត្រង់ តៅ ញន កា សារ យច ម៉ះ អាដាំ ហើង ខាក់ ប្រ្លឹះ ចឹង អន់ សារ ដាក់ កា ប៉ាណូ ស អៀង ដូវ ញន កា អើ ដាក់ ពុត លូ ញន កា សារ យីស៊ូ ប្រ្លឹក ណោះ។

១៦ កាប៉ាច់ សារ ប្រ្លឹះ អន់ លូ សារ យច ម៉ះ ប៉ាណូស ម៉ោញ ដូវ យី យច ឡឹង គួប អើ តុត ចាំងហាយុត ខាក់ យី ញន កា ម៉ុត ម៉ះ ប៉ាណូស ម៉ោញ ដូវ ប៉ាណូស ទិខ្ច ត្រង់ ទី ម៉ុត។ កាប៉ាច់

សារ ប្រើ៖ អន់ យី ប្រើគី អន់ កា ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អើ យី៖ ពូ ប្រើគី យច អៀង នីចមី កាតាម។

១៧ ញន កា ប៉ាណូស ម៉ោញ ដូរ ប្រើគី យច បះ សារ តោ ទី អំរ៉ា ញ អីញ អំបាំង ប៉ាណូស ទិខ្ច។ កាប៉ាច់ ពិន ឡាក់ ប្រើ៖ តាំបាង ពុត ដាក់ ខាក់ លូ ប្រើគី អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ ហើង ខាក់ ពិន ចឹង ទី អាញ អ្នែ រ៉ុស ទីប ទី សារ អំរ៉ាញ អីញ ញន កា ប៉ាណូស ម៉ោញ ដូរ ដេល យី យីស៊ូ គ្រិះ។

១៨ ទីល នីណោ៖ សារ យច ដឹង ម៉ោញ ប្រើគី អន់ កា ប៉ាណូស ទិខ្ច ទី ថូត នីចមី សារ ដាក់ ត្រង់ ដឹង ម៉ោញ កា ប្រើគី អន់ ប៉ាណូស ទិខ្ច ដាក់ ត្រង់ លូ ទី អាញ អ្នែ រ៉ុស នីណោ៖ ដេល។

១៩ ផា ប៉ាណូស ទិខ្ច ទី សារ យច ញន កា ប៉ាណូស ម៉ោញ ដូរ អូ សាំយ៉ាំង ប្រើ៖ បិកកាតយី នីចមី ប្រើ៖ ចឹង ប្រើគី អន់ ប៉ាណូស ទិខ្ច ដាក់ ត្រង់ ញន កា ប៉ាណូស ម៉ោញ ដូរ សាំយ៉ាំង ប៉ានីរ អើ នីណោ៖ ដេល។

២០ កាប៉ាច់ ចាបាប់ ប្រើ៖ អន់ ភៀ ប្រើគី អន់ ប៉ាណូស ទី សារ យច ហើង អៀង។ ហះកា ចារ ចំ ទី សារ យច អៀង ប្រើ៖ តាំ បាង ពុត ដាក់ ម៉ះ អើ ហើង អៀង ក្វា ឡឹង ណោះ ណារ្ត។

២១ សារ យច ទី អំរ៉ាញ ប្រើគី អន់ តោ នីចមី ពុត ដាក់ ម៉ះ ប្រើ៖ កា ទី អំរ៉ាញ ប្រើគី អន់ ពិន ដាក់ ត្រង់ លូ ទី អាញ រ៉ុស លើយ នី ណោ៖ ដេល ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៦

សារ យច អូ ទី អំរ៉ាញ អីញ កេះ

១ ទីល នីណោះ ពិន ចឹង យីត នីចម៍ ? ញ៉ា ពិន ចឹង ប្រឹក្សី សារ យច ណាវ ប ភៀ អន់ ប្រ្លឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង ?

២ អូ អុះ ! ខង ពិន ទិខូ ពៀប ឡាក់ កា តៅ ភៀ អន់ រ៉ាវ៉ាច់ ឡឹង អំរ៉ាញ អីញ សារ យច កេះ នីចម៍ ពិន ចឹង អ្នែ ប្រឹក្សី សារ យច ណាវ ប ?

៣ ញ៉ា អន់ដីស អូ អូ ប ? ពិន ទិខូ ឡាក់ ទី បាំងហុំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ យី ឡាក់ កា ពិន ទី តៅ អន់ខូ លូ អើ ដេល។

៤ ពិន ទី ហុំ នីអៀ ឡាក់ កា ពិន តៅ លូ តប់ អន់ខូ លូ អើ ដេល ភៀ អន់ ពិន អ្នែ នែវ ឡាបៀប អាញ ណាវ ឡាក់ កា យីស៊ូ គ្រិះ ទី រ៉ុស សីត ឡឹង តៅ ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ ឡាក់ ពី អើ ដេល។

៥ ផា ពិន តៅ អន់ខូ លូ អើ កេះ ពិន កា ចឹង រ៉ុស សីត អន់ខូ លូ អើ ដេល។

៦ សារ អា ពិន អូ អន់តត់ កេះ ផា ពុត ពៀក សាន់ដាប់ ពិន តៅ ពីង អ៊ឹង គីង អន់ខូ លូ អើ កេះ ភៀ ជៃ អន់ សារ យច ទី អំរ៉ាញ អីញ ពីង ឡាកោ ពិន ណោះ ពិន អូ កេះ ទុច សារ យច ណាវ

៧ ខង បក់ ពៀ តៅ កេះ យី អើ រ៉ាវ៉ាច់ ឡឹង សារ យច ហង។

៨ ទីល នីណោះ ផា ពិន តៅ អន់ខូ លូ យីស៊ូ គ្រិះ ពិន កា សៀ ផា ពិន ចឹង រ៉ុស អន់ខូ លូ អើ ដេល

៩ ខង ពិន អូ អន់តត់ ផា យីស៊ូ គ្រិះ ឡាក់ រ៉ុស សីត ណោះ អើ អូ តៅ ណាវ អុះ ខង សារ តៅ អូ ទី អំរ៉ាញ អីញ អំបាំង អើ អុះ។

១០ អើ តៅ ណោះ យី អើ តៅ កា សារ យច ដឹង ម៉ោញ ទង កេះ

ឡូត។ កិញអៀអា អ៊ែរី រឺស ណោះ យី រឺស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ ឡូត។

១១ កាប៉ាច់ អន់ដីស កា និះទៅ ដេល ត្រត់ យីត ផា ឡាកោ តៅ រ៉ាវ៉ាច់ ឡឹង សារ យច កេះ ហះកា អន់ដីស អ៊ែរី រឺស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ អន់ខូ លូ យីស្វី គ្រិះ។

១២ ទីល នីណោះ ដៃ អន់ សារ យច ទី អំរ៉ាញ អីញ ពីង ឡាកោ អន់ដីស ឡាក់ អ៊ូ តៅ ភៀ ចឹង ប្រគី អ៊ូ ដាក់ ពួយ ពុត សាន់ដាប់ អន់ដីស ណោះ។

១៣ ដៃ មប ឡាកោ អន់ដីស អន់ កា សារ យច សាំរ៉ាប់ ប្រគី សារ អ៊ូ ដាក់ យី ត្រត់ មប ឡាកោ ឡាក់ ប្រ្លឹះ តាក់ អង់រឺស សីត ណោះ អន់ កា អ៊ែរី សាំរ៉ាប់ ប្រគី សារ ដាក់ ត្រង់

១៤ ខង សារ យច ចឹង អ៊ូ ទី អំរ៉ាញ អីញ ពីង អន់ដីស ហង ខង អន់ដីស អ៊ូ អ៊ែរី កាន់តេះ ចាបាប់ កេះ យី អន់ដីស អ៊ែរី កាន់តេះ ពុត ដាក់ ម៉ះ ប្រ្លឹះ ឡូត។

សារ ប្រ្លឹះ អន់ ពិន រ៉ាវ៉ាច់ ភៀ ប្រគី សារ ដាក់ ត្រង់

១៥ ទីល នីណោះ ពិន ចឹង យីត នីចម៍? ផា ពិន អ៊ូ អ៊ែរី កាន់តេះ ចាបាប់ ហះកា ពិន អ៊ែរី កាន់តេះ ពុត ដាក់ ម៉ះ ប្រ្លឹះ នីចម៍ ពិន ចឹង ប្រគី សារ យច ណារ៉ូប? អ៊ូ ត្រត់ អះ!

១៦ ញ៉ា អន់ដីស អ៊ូ អ៊ូ ប? ផា អន់ដីស ទី ពុត បិច ប្រគី សារ ញ៉ា អន់ដីស កេះ ទុច សារ ណោះ ហង។ ផា កេះ ទុច សារ យច ចឹង ប្រគី អន់ អន់ដីស តៅ។ ផា បិច សាំយ៉ាង ប្រគី ពួយ ប្រ្លឹះ បិកកាតយ័ ណោះ អ៊ែរី ចឹង ផា អន់ដីស ដាក់ ត្រង់។

១៧ ប៉ានេ បង្រៀម បិកកាតយ័ សើគ ពែ អន់ដីស ប្រើគី ទុច សារ យច តាទីច ហង ហះកា កិញអៀ អា អន់ដីស សាំយ៉ាំង អ្សក់ ពុត ចែគ សារ បង្រៀម ឡាក់ ពូ បាំងហៀន។

១៨ អន់ដីស វ៉ាវ៉ាច ឡឹង អំវាញ អីញ សារ យច កេះ ភៀ ប្រើគី ទុច សារ ដាក់ ត្រង់ ឡុក។

១៩ អាញ កាប ពៀប ឡឹង សារ កេះ ទុច នីអៀ យី កាប គុន ប៉ាណូស ខង អន់ដីស ក្រូ ហ្លង់ សារ ជ្រុ។ សើគ ពែ អន់ដីស មប ឡុកោ អន់ កេះ ទុច សារ អូ ដាក់ លូ សារ យច ចាបាប់ ហៀង អៀង នីចម៍ កិញអៀ អា ហាក់ អន់ដីស មប ឡុកោ អន់ កេះ ទុច សារ ដាក់ ត្រង់ នីណោះ ដែល ពិ ភៀ កេះ ប៉ាសុន បង្រៀម។

២០ ផះ អន់ដីស អ្នែ ប្រើគី ទុច សារ យច ពែ អន់ដីស អូ អ្នែ កាន់តេះ អំវាញ អីញ សារ ដាក់ ត្រង់ អុះ។

២១ ផះ ណោះ អន់ដីស ទី ខាញ៉ា ? កិញអៀ អា សារ ទិណោះ ប្រើគី អន់ កា អន់ដីស តាយួស ខង សារ ទិណោះ ចឹង ប្រើគី អន់ កា អន់ដីស តៅ ប៉ាក់ ម៉ាត់ ឡើ។

២២ ហះកា កិញអៀ អា អន់ដីស ទី វ៉ាវ៉ាច ឡឹង អំវាញ អីញ សារ យច កេះ ពិះ ប្រើគី ទុច បង្រៀម បិកកាតយ័ ឡុក។ ផា ប្រើគី ទុច បង្រៀម ចឹង ទី ខា អៀង យី អន់ដីស ចឹង កើត ដាក់ សាំរ៉ាប់ កា អ៊ែ ទីប ទី អាញ អ្នែ រ៉ុស លើយ

២៣ ខង សារ យច ច្រាល់ អ៊ែ យី ប្រើគី អន់ដីស តៅ ហះកា សារ បង្រៀម អន់ តាដោះ យី អាញ រ៉ុស លើយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពិ តាំងឡុក ពិន។

៧

សារ រ៉ាវ៉ាច់ ឡឺង ចាបាប់

១ អី អុះ មី អាញ កាកាប លូ អន់ ដីស ឡាក់ អូ ចាបាប់ ប្រ្លឹះ ញ៉ា អន់ ដីស អូ អូ អន់ តត់ ប ផា ចាបាប់ ទី អំ វ៉ាញ អីញ ដឹង ពីង ប៉ាណូស ឡាក់ អែ វីស ?

២ កាប ប៉ាន់ ដីប ផា ទី អង់ កាន់ ម៉ោញ ដូរ អែ ទី ក្លោ ពូយ ចាបាប់ អែ ត្រត់ អែ អន់ ខូ ផះ រ៉ាំង រ៉ាំង ក្លោ អែ វីស ណោះ ហង ហះ កា ផា ក្លោ អែ តៅ កេះ អែ កា រ៉ាវ៉ាច់ កេះ ឡឺង ចាបាប់ អែ អន់ ខូ លូ ក្លោ អែ ណោះ ។

៣ ផា ក្លោ អែ អែ វីស ផា អែ ទី ក្លោ ម៉ោញ ណាវ ពូ ចឹង ផា អែ រ៉ាលង កល់ ក្លោ ហះ កា ផា ក្លោ អែ តៅ យី អែ រ៉ាវ៉ាច់ ឡឺង ចាបាប់ ណោះ កេះ ផា ទី ក្លោ ណាវ ពូ កា អូ ផា អែ រ៉ាលង កល់ ក្លោ អុះ ។

៤ អី អុះ មី អន់ ដីស កា និះ ទៅ ដេល យី អន់ ដីស តៅ រ៉ា វ៉ាច់ ឡឺង ចាបាប់ កេះ ដេល យី អន់ ដីស តៅ អន់ ខូ លូ យី ស៊ូ គ្រិះ កេះ ណោះ ឡាក់ អែ លូ ពី តាំង ឡា ម៉ោញ ណាវ យី អែ លូ យី ស៊ូ គ្រិះ ឡាក់ វីស សីត ភៀ អន់ ពិន ប្រត់ ង៉ារ ដាក់ អន់ កា ប្រ្លឹះ បិកកាតយ័ ។

៥ ផះ ពិន អែ គុន ប៉ាណូស បើ សៀ ពៃ ចាបាប់ ប៉ាញ សុះ ពុត ពៀក អូ ដាក់ ម៉ះ ពិន ប្រើ ប្រត់ សារ អូ ដាក់ ម៉ាក់ ពិន ចឹង ត្រត់ តៅ ។

៦ ហះ កា កិញ អៀ អា ពិន ទី តៅ រ៉ាវ៉ាច់ ឡឺង ចាបាប់ កេះ យី រ៉ាវ៉ាច់ ឡឺង សារ ញ៉ា ឡាក់ រ៉ុប កាតត់ ពិន កេះ ភៀ ចឹង ប្រត់ ង៉ារ កា ប្រ្លឹះ បិកកាតយ័ គុន ឡា បៀប ណាវ ឡាក់ ពីះ ឡឺង ប៉ាង៉ា

ត័ បាលីង ប្រឹះ អូ ត្រក់ ប្រឹគី គុន ឡាបៀប សាន់ដាប់ ឡាក់ ពីះ ឡឹង ចាបាប់ ឡាក់ ពូ ប្រាក់ សត់ត្រា ណោះ អុះ។

សារ ចាបាប់ ប្រឹគី អន់ អន់ហ្គាល់ សារ យច

៧ ទីល នីណោះ ពិន ចឹង យឹត នីចម៍ ? ញ៉ា ចាបាប់ ណោះ យី សារ យច ប ? អូ ត្រក់ អុះ ! ហះកា ជា អូ ទី ចាបាប់ អាញ អូ អូ អន់ហ្គាល់ សារ យច អុះ។ ជា ចាបាប់ អូ ទីប ជា «ដៃ ខ្លាម» យី អាញ អូ អូ កា ទី សារ ខ្លាម អុះ។

៨ ហះកា សារ យច អ្យក់ ចាបាប់ អា ភៀ បាំងកើត ត្រឹប សារ ខ្លាម កាណុង ឡាកោ អាញ។ ជា អូ ទី ចាបាប់ សារ យច កា អូ ទី ដេល។

៩ សើត ពៃ អាញ អ្នែ កោប អូ ទី ចាបាប់ អុះ ប៉ាក់ បាំងកើត ចាបាប់ សារ យច កា កើត ដេល ប្រឹគី អន់ អាញ តៅ។

១០ អាញ បីបី ជា ចាបាប់ ឡាក់ សាំ រ៉ាប់ អន់ អាញ រ៉ុស ណោះ យី ប្រឹគី អន់ អាញ តៅ

១១ ខង សារ យច អ្យក់ ចាបាប់ ប៉ាដល់ អាញ កេះណោះ ប្រឹគី អន់ អាញ តៅ ញុន កា ចាបាប់ អា ហង។

១២ ទីល នីណោះ ចាបាប់ ដាក់ ត្រង់ កាខាក់។

១៣ នីចម៍ សារ ដាក់ អា ប្រឹគី អន់ អាញ តៅ ប ? អូ អុះ យី សារ យច ឡាក់ ប្រឹគី អន់ អាញ តៅ។ សារ យច អ្យក់ ចាបាប់ ឡាក់ ដាក់ ប្រឹគី អន់ អាញ តៅ ណោះ ពិន អូ អន់តត់ ជា យី សារ យច តាទីច។ សារ យច កា កើត ហ៊ឹង អីក កាខាក់ ញុន កា យរ ចាបាប់ ប្រឹគី អូ ដាក់ នីណោះ។

១៤ ពិន អ្នក អន់តត់ កេះ ផា ចាបាប់ ពី៖ ឡឹង ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ កាប៉ាច់ អាញ ប្រឹគី គុន ប៉ាលូស ដោច យី មប ឡាកោ អន់ ប្រឹគី ទុច សារ យច

១៥ ខង អាញ អូ ហ្គង់ អុះ ឡឹង សារ ឡាក់ អាញ ប្រឹគី ណោះ។ សារ ញ៉ា ឡាក់ អាញ បិច ប្រឹគី អូ ទី ប្រឹគី កាប៉ាច់ សារ ញ៉ា ឡាក់ អាញ អូ ណីស យី អាញ ប្រឹគី ឡុក។

១៦ ផា អាញ ប្រឹគី ង៉ារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹគី ណោះ អាញ ភម ផា ចាបាប់ ដាក់ ត្រង់ តាទីច។

១៧ ទីល នី ណោះ អូ ត្រត់ អាញ អុះ ប្រឹគី ង៉ារ អូ ដាក់ ណោះ យី សារ យច ឡាក់ អ្វៃ ពឹង អាញ ប្រឹគី ណោះ។

១៨ អាញ អូ អន់តត់ ផា កាណុង ឡាកោ អាញ អូ ទី សារ ដាក់ អុះ ខង អាញ ឡាក់ ប៉ាលូស ដោច ខង អាញ ទី ពុត បិច ប្រឹគី ដាក់ ហះកា ប្រឹគី អូ កើត អុះ។

១៩ អាញ អូ ប្រឹគី សារ ដាក់ ឡាក់ អាញ បិច ប្រឹគី ណោះ អុះ ហះកា ប្រឹគី សារ អូ ដាក់ ឡាក់ អាញ អូ បិច ប្រឹគី។

២០ ផា អាញ ប្រឹគី សារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹគី អូ ត្រត់ អាញ អុះ ប្រឹគី ណោះ យី សារ យច ឡាក់ អ្វៃ ពឹង អាញ ហង ប្រឹគី ណោះ។

២១ ទីល នី ណោះ អាញ បំបំ ទី សារ ម៉ោញ យី នី អៀះ ផះ អាញ បិច ប្រឹគី ដាក់ កា ទី សារ អូ ដាក់ អ្វៃ អន់ខូ លូ អាញ លើយ។

២២ កាណុង ពុត អាញ ចាបាប់ ប្រ្រឹះ បិកកាតយី ត្រត់ ពុត អាញ កាខាក់។

២៣ ហះកា អាញ អូ អន់តត់ ផា ទី សារ ម៉ោញ ណារ អ្វៃ កាណុង ឡាកោ អាញ ឡាក់ ប៉ាតែក លូ ពុត យីត ដាក់ មះ អាញ ទីប ប្រឹគី

អន់ អាញ កេះ ទុច សារ យច ឡាក់ អ្វៃ ពីង អាញ។

២៤ អាញ ប៉ាណាប ខាក់ ទី ពៀ ចឹង តង តោះ ឡើយ អាញ អន់ រ៉ាវ៉ាច ឡឹង ឡាកោ ប៉ាងឡៃ អា ឡាក់ ប្រ័គី អន់ អាញ តៅ ?

២៥ ប៉ានេ ប្រ័ះ បិកកាតយ័ អ៊ែ តង អាញ តាទីច ញន យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ សារ អា យី នីអៀ ពុត អាញ ប្រ័គី ពួយ ចាបាប ប្រ័ះ ហះកា ឡាកោ ប៉ាងឡៃ អាញ ប្រ័គី ពួយ ចា បាប សារ យច។

៨

សារ អ្វៃ កោប គុន ប៉ាងាត ប៉ាលីង ប្រ័ះ

១ កិញអៀ អា ពៀ ម៉ុត អ្វៃ អន់ខូ លូ យីស៊ូ គ្រិះ បក់ ណោះ អូ ទី ថូត អុះ

២ ខង អំរ៉ាញ អីញ ប៉ាងាត ប៉ាលីង ប្រ័ះ ឡាក់ អន់ អាញ រីស តង អាញ អន់ រ៉ាវ៉ាច ឡឹង សារ យច លូ សារ តៅ កេះ ញន កា យី ស៊ូ គ្រិះ។

៣ ចាបាប អូ អូ តង ពិន អុះ ខង ពិន អូ អូ ប្រ័គី ពួយ ហះកា ប្រ័ះ បិកកាតយ័ ប្រ័គី កេះ។ យី អ៊ែ ប្រើ គុន អ៊ែ ពីះ អន់ ទី ឡា កោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស ឡាក់ ទី សារ យច ភៀ ថាំឡាយ សារ យច ពីង ឡាកោ អ៊ែ ឡាក់ ប៉ាណូស។

៤ អ៊ែ ប្រ័គី នីអៀ ភៀ ប្រ័គី អន់ ពិន ដាក់ ត្រង់ យី អ៊ែ តៅ ប៉ាតាង ពិន ត្រគី ពួយ ចាបាប ប្រ័ះ ប្រើ យី ពិន ឡាក់ អូ អ្វៃ គុន ប៉ាណូស អូ សៀ ហះកា អ្វៃ គុន ប៉ាងាត ប៉ាលីង ប្រ័ះ ឡុក

៥ ខង បក់ ងៃ គុន ប៉ាណូស ពូ យឹត ដឹង កា សារ ប៉ាណូស បិច ហះកា បក់ ងៃ គុន ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ពូ យឹត ដឹង កា សារ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ បិច។

៦ ផា យឹត គុន ប៉ាណូស ចឹង ប្រឹគី អន់ ទី សារ តៅ ហះកា សារ យឹត គុន ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ប្រឹគី អន់ ទី អាញ រឺស លូ សារ សាណុក សាវ៉ាក

៧ ខង បក់ យឹត គុន ប៉ាណូស បក់ ណោះ ប៉ាសាំង លូ ប្រ្រឹះ បិកកាតយី ខង អៃ អូ ចៃ ប្រឹគី ពួយ ចាបាប់ ប្រ្រឹះ អុះ យី អៃ អូ អូ ប្រឹគី ពួយ ដេល។

៨ ទិ មូត បក់ ងៃ គុន ប៉ាណូស អូ អូ ប្រឹគី អន់ ត្រត់ ពុត ប្រ្រឹះ បិកកាតយី អុះ។

៩ ហះ កា ផា ប៉ាងាត់ ប៉ា លឹង ប្រ្រឹះ ងៃ កាណុង អន់ ដីស ណោះ អន់ដីស អូ ងៃ គុន ប៉ាណូស កេះ យី អន់ដីស ងៃ គុន ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ហង ហះកា ញើ អូ ទី ប៉ាងាត់ ប៉ាលឹង យីស៊ូ គ្រិះ បក់ ណោះ អូ ត្រត់ ប៉ាសុន អៃ អុះ។

១០ ផា យីស៊ូ គ្រិះ ងៃ ពីង អន់ដីស យី ឡាកោ អន់ដីស តៅ ញាន កា សារ យច កាតាម កា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ងៃ កា អន់ អាញ រឺស កា អន់ដីស ដេល ញាន កា ប្រ្រឹះ បិកកាតយី ប្រឹគី អន់ អន់ដីស ដាក់ ត្រង់។

១១ ផា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ បិកកាតយី ឡាក់ តាត់ អង់រឺស សឹត យីស៊ូ ងៃ កាណុង អន់ដីស តាទីច ប្រ្រឹះ ឡាក់ តាត់ អង់រឺស សឹត យីស៊ូ គ្រិះ ណោះ អៃ កា ចឹង ប្រឹគី អន់ ឡាកោ អន់ដីស ឡាក់ អូ តៅ អា ទី អាញ រឺស ដេល ញាន កា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ

ឡាក់ អ្នែ កាណុង អន់ដីស ណោះ ហង។

១២ អី អុះ មី ខ អា ហង បះ ពិន ទួម សារ ម៉ោញ ហះកា អូ ត្រក់ ទួម គុន ប៉ាណូស អុះ ទីល នីណោះ ជែ អ្នែ ពួយ ឡាបៀប គុន ប៉ាណូស ដៃ។

១៣ ផា អន់ដីស អ្នែ គុន ឡាបៀប ប៉ាណូស អន់ដីស ចឹង ត្រក់ តោ តាទីច ហង។ ហះកា ផា អន់ដីស មឹង ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ភៀ តាក់ អង់ហ្ស្រង ឡាបៀប អ្នែ កោប គុន ប៉ាណូស ណោះ អន់ ដីស ចឹង ទី អាញ រីស

១៤ ខង ទិ មូត បក់ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ បិក កាតយ័ ប៉ា ណាំ យី មូត ទិណោះ ហង ឡាក់ គន ប្រ្លឹះ បិក កាតយ័។

១៥ អន់ដីស ទី ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ អា អូ ត្រក់ ប្រ្លឹក់ អន់ កា អន់ដីស កេះ ទុច លូ ប្រ្លឹក់ អន់ កា អន់ដីស អ្សគ ណារ៉ុអុះ យី អន់ ដីស ទី ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ឡាក់ ប្រ្លឹក់ អន់ កា អន់ដីស កេះ គន ប្រ្លឹះ បិក កាតយ័។ ញន កា ប៉ាងាត់ ប៉ាលឹង អា ហង បះ ពិន អើ ប្រ្លឹះ ផា «អី ពី»។

១៦ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ រះ អន់ខូ លូ ប៉ាងាត់ ប៉ាលឹង ពិន ផា ពិន ឡាក់ គន ប្រ្លឹះ បិក កាតយ័ តាទីច។

១៧ ផា ពិន គន ប្រ្លឹះ តាទីច ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ តាទីច ឡូត យី ប៉ាដក់ ប៉ាជៀ ឡឹង ប្រ្លឹះ បិក កាតយ័ ឡាក់ ពិន ទី អន់ខូ លូ យីស្នូ គ្រិះ។ ផា ពិន ទី សារ ឡាំបាក អន់ខូ លូ អើ ពិន កា ចឹង ទី សារ ដាក់ កេង ខាក់ អន់ខូ លូ អើ ដេល។

សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង អន់ ប៉ាក់ យ៉ាង តោ

១៨ អាញ យីត ផា ទិ សារ ឡាបាក ពីង រាំងហារ អា អូ អូ ប៉ាកា គំ លូ សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង តាំបាង អន់ ពិន ប៉ប័ ប៉ាក់ យ៉ាំង តោ ទៀ អុះ

១៩ ខង កាណាគី ញ៉ាៗ ឡាក់ ប្រ្លឹះ ទី ប៉ាំងកើត ផះ អ្នែ ក្បាត់ ហៃ ប្រ្លឹះ បិកកាតយ័ ចឹង តាំបាង គន អើ ទិណោះ

២០ ខង កាណាគី ទិណោះ កេះ អូ ទី ខា ហះកា អូ ត្រត់ អើ ទៅ អុះ ប្រ្លឹះ ណោះ យី ប្រ្លឹះ បិកកាតយ័ ប្រ្លឹះ នីណោះ។ ហះកា ប្រ្លឹះ ប្រ្លឹះ អន់ កាណាគី អើ ប៉ាំងកើត ទិណោះ ម៉ឹង ផា

២១ ប្រ្លឹះ ចឹង ប្រ្លឹះ អន់ អើ វ៉ាវ៉ាច អូ អន់ អោម ហួច ភៀ អន់ ទី សារ ដាក់ អន់ខូ លូ គន ប្រ្លឹះ បិកកាតយ័

២២ ខង ពិន អូ អន់តត់ កេះ ទិ កាណាគី ប្រ្លឹះ ប៉ាំងកើត ផះ អង់ ហ្សាំង តាំងអីះ ទីប អិត ប៉ាណាប ទីល រ៉ប ដាវ អា ឡាក់ កា អង់ កាន់ ផះ អ្នែ ហាអុញ។

២៣ អូ ត្រត់ ដឹង កាណាគី ទិណោះ អុះ យ័ះ ពិន ឡាក់ ប្រ្លឹះ អន់ ប៉ាំងតត់ ប៉ាលឹង អើ កេះ ភៀ អន់ ពិន អូ អន់តត់ ផា ចឹង ទី សារ ដាក់ ផែម ណាវ ពិន កា តាំងអីះ កាណាង ពុត ទីប អ្នែ ក្បាត់ ប្រ្លឹះ បិកកាតយ័ ប្រ្លឹះ អន់ ពិន កេះ គន អើ ទីប អន់ ឡាកោ ណាវ កា ពិន ដេល។

២៤ ផះ ប្រ្លឹះ តង់ ពិន ពៃ ពិន ម៉ឹង ផា ចឹង ទី សារ ទិ ណោះ។ ហះកា ផា ពិន ប៉ប័ កាណាគី ញ៉ា ឡាក់ ពិន ម៉ឹង ផា ចឹង ទីហង ណោះ ពូ អូ ផា សារ ម៉ឹង អុះ ខង ពិន ហៃ ប៉ប័ កេះ ចឹង ម៉ឹង កា ញ៉ា ណាវ។

២៥ ហះកា ផា ពិន ម៉ឹង ផា ចឹង ទី កាណាគី ញ៉ា ឡាក់ បើ ប៉ប័ ណោះ ពិន ចឹង ខំ អ្នែ ក្បាត់ ទីប ពុត អត់ សាវ៉ាញ។

២៦ ប៉ាដាតី ប៉ាលីង ប្រ្លឹះ កា ចឹង តង់ ពិន ឡាក់ អូ ទី សាដុំ អា ដេល។ ពិន អូ អូ ចឹង ម៉ន់ កាប នីចម ភ្លើ អន់ ត្រក់ ណោះ អុះ ហះកា ប៉ាដាតី ប៉ាលីង ប្រ្លឹះ អើ តាំងឡា ឡោម តាង ពិន លូ តាំងអិះ ឡាក់ អូ ទី ពៀ ចឹង អូ រិះ អុះ។

២៧ កាប៉ាច់ ប្រ្លឹះ បិកកាតយ័ ឡាក់ អូ ហ្លង់ ឡឹង ពុត ប៉ាណូ ស ប្រ្លឹះ អូ ឡឹង ខំយិតមៈ ប៉ាដាតី ប៉ាលីង អើ ខង ប៉ាដាតី ប៉ាលីង អើ ឡោម ប៉ាតាង ប៉ាសុន អើ ត្រក់ លូ ពុត អើ ដេល។

២៨ ពិន កា អូ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ ប្រ្រឹក អន់ គ្រឹប សារ កើត ដាក់ កា មូត បក់ បិច ចៃ កា អើ យី មូត បក់ អើ អ្យក់ ប្រ្រឹក ប៉ាសុន អើ ត្រក់ ព្យយ ធីនកាន មៈ អើ

២៩ ខង ទិ បក់ ប្រ្លឹះ ទី រឿស * ណោះ អើ ទ្រៀម អន់ខែ ឡឹង អន់ទ្រួល កេះ ភ្លើ អន់ អន់ខែ កេះ ឡាក់ កា គន អើ ដេល ម៉ាត់ គន អើ ចឹង ប្រ្រឹក មី ពូ កាណាង កាំឡាំង អុះ មី អៀង ដូវ។

៣០ ទិ បក់ ប្រ្លឹះ ទី ទ្រៀម ឡឹង អន់ទ្រួល ណោះ អើ កា អ្យក់ មូត ណោះ ប្រ្រឹក ប៉ាសុន អើ បក់ អើ អ្យក់ ណោះ អើ កា ប្រ្រឹក អន់ អន់ខែ ដាក់ ត្រង់ ហះ ម៉ាត់ អើ បក់ អើ ប្រ្រឹក អន់ ដាក់ ត្រង់ ណោះ អើ កា ចឹង អន់ អន់ខែ ទី សារ ដាក់ កេង ខាក់ ដេល។

៣១ ទីល នីណោះ ពិន ត្រក់ យីត នីចម ឡឹង សារ ទិ អា ? ជា ប្រ្លឹះ បិកកាតយ័ អើ អ្នែ តែង ពិន កេះ ទី ពៀ ចឹង អូ ប៉ាសាំង លូ ពិន ? អូ ទី ពៀ អុះ។

៣២ អើ អូ គម គន អើ អុះ យី អើ មប គន អើ សារ៉ាប់ កា ពិន ទិ ខូ ទីល នីណោះ ចាបះ កា អើ ចឹង អន់ កាណាតី ញ៉ាៗ ទិណោះ

* ៨:២៩ ៨:២៩ រឿស ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ អន់ហ្គាល់ ឡឹង អន់ទ្រួល ។

កា ពិន អន់ខូ លូ គន អើ ដេល។

៣៣ ញើ ចឹង អ្ន ច្រោម ពិន ឡាក់ ប្រ្លឹះ រឺស? អូ ទី ញើ អុះ ខង អើ ប្រ្លឹក អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ កេះ។

៣៤ ញើ ចឹង អ្ន ចែក ថូត ពិន? អូ ទី ញើ អុះ ខង យីស៊ូ គ្រិះ តៅ តាង ពិន លូ រឺស សីត ណារូ អើ អ្ន ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ័ ទីប ឡោម ប៉ាតាង ពិន ដេល។

៣៥ ទី សារ ញើ ចឹង អ្ន ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង ពុត បិច ចៃ ម៉ះ យីស៊ូ គ្រិះ? សារ ឡាច់ បិក ញើ ក ប? សារ ពូ ប្រ្លឹក បាប ប? លើ សារ ឡាច់ ឡឹង រ៉ាញ លូ សារ តាបាយ កា សត់ ប? សារ ខូថ ខាច លូ សារ ពូ ប៉ាន់ តៅ ប?

៣៦ ឡាក់ កា សារ ពូ ទី ច្រាត់ រះ ផោះ

ញន កា អីស ហង បះ ពូ ណាំង ប៉ាន់ តៅ ញីន រប់ អំលើ រប់ ងាច ពូ ហៃ ញីន ឡាក់ កា ចៀម សាំរ៉ាប់ កា ពូ អ្សក់ ប៉ាន់ តៅ។ †

៣៧ ហះ កា កាណុង សារ ទី អា ទី ទ្រង ពិន កា ខាក់ កេះ ញន កា ប្រ្លឹះ បិកកាតយ័ ឡាក់ បិច កា ពិន។

៣៨ អាញ សៀ កា ខាក់ ផា អូ ទី សារ ញើ ចឹង អ្ន ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង សារ បិច ចៃ ម៉ះ ប្រ្លឹះ យ្លឹះ សារ តៅ លើ រឺស កា តាម មូត បិយ ប្រ្លឹះ កាតាម ប្រ្លឹះ បឹត កាតាម សារ ពឹង រ៉ា ងហារ អា លើ រ៉ាងហារ អន់ តឹត កាតាម លើ កាណាតី ឡាក់ អំ រ៉ាញ អីញ កេង ខាក់ កាតាម

៣៩ យ្លឹះ កាណាតី អ្ន ពឹង ប្លើង លើ អ្ន ប៉ាក់ តេះ កាតាម លើ កា

† ៨:៣៦ ៨:៣៦ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៤៤:២២។

ណាគី អន់ទៀតៗ ឡាក់ ប្រ្លឹះ ទី បាំងកើត កាតាម កា អូ អូ ប៉ាកុ
លះ ពិន អន់ ឡាច់ ឡឹង សារ បិច ចៃ ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់
អើ តាំបាង ពីង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ។

៩

សារ ប្រ្លឹះ រើស សុនសាត អ៊ីស្រាអែល

១ អាញ រ៉ះ សារ តាទីច យីស៊ូ គ្រិះ ប្រើគី ផាញ៉ាន អាញ អូ
តាំពួង អុះ។ ពុត អាញ អន់ខូ លូ ប៉ាដាតី ប៉ាលឹង ប្រ្លឹះ ដាក់ កា
ខាក់ កា ប្រើគី ផាញ៉ាន ដេល

២ យី អាញ ទី សារ អុក ពុត ពៀក កាខាក់ លូ ទី សារ ឡាបាក
កាណាង ពុត លើយ ញុន កា សុនសាត អ៊ីស្រាអែល។

៣ អាញ បិច កា អន់ខៃ ដាក់ ត្រគី លូ ប្រ្លឹះ ផា អូ ទី។ អាញ
ចឹង ភម អន់ ប្រ្លឹះ ប៉ាស្យាប ឡាកោ អាញ អន់ ឡាច់ ឡឹង យីស៊ូ
គ្រិះ ប៉ាតាង អុះ ម៉ី ផ្លង់ រ៉ាច់ សុនសាត អាញ

៤ យី សុនសាត អ៊ីស្រាអែល។ អន់ខៃ ឡាក់ ប្រ្លឹះ បិកកាតយី
ផា គន អើ លូ តាំបាង សារ តាតារ ក្លាក់ កា អន់ខៃ លូ ប្រើគី សារ
សាញ៉ា វែរ ពុត លូ អន់ខៃ។ ប្រ្លឹះ កា អន់ ចាបាច់ លូ ឡាបៀប
សាំប្លឹះ ប៉ានេ អើ លូ សារ សាញ៉ា អន់ទៀតៗ កា អន់ខៃ។

៥ ទីប អន់ខៃ ទី មូត រគី ឡាក់ កេង ខាក់ យីស៊ូ បក់ ប្រ្លឹះ រើស
អន់ ប្រើគី សាដាច់ កា កើត ប៉ាណូស យី ឡាច់ ឡឹង សុនសាត អន់
ខៃ ដេល យី អើ ហាង ឡាក់ ប្រ្លឹះ តីស ឡឹង កាណាគី ញ៉ាៗ ទី
ណោះ ពិន ត្រគី ប៉ានេ អើ លើយ អាមែន។

^៦ ហះកា អូ ត្រង់ ទី ណី ជា ប៉ានីរ ប្រ្រឹះ សាញ៉ា អូ ទី ខា ណោះ អុះ ខង ទិ បក់ កើត ឡើង ផ្លង់ រ៉ាច់ អ៊ីស្រាអែល អូ ត្រង់ ស៊ុត កា ប៉ាសុន ប្រ្រឹះ អុះ។

^៧ ទិ បក់ កើត ឡើង ផ្លង់ រ៉ាច់ រតី អាប្រាហាំ កា អូ ត្រង់ ស៊ុត កា គន សោ រតី អាប្រាហាំ តាទីច ដេល ខង ប្រ្រឹះ រះ កា អាប្រាហាំ ជា «ដឹង គន សោ អ៊ីសាក ណោះ ហង ឡាក់ ផ្លង់ រ៉ាច់ អ៊ីស»*។

^៨ អូ ត្រង់ គន សោ អាប្រាហាំ ទិណោះ ឡាក់ គន ប្រ្រឹះ បិកកា តយ័ អុះ ទី ដឹង គន សោ ឡាក់ កើត ញន ប៉ានីរ ប្រ្រឹះ សាញ៉ា ណោះ ហង ឡាក់ គន អ៊ី តាទីច

^៩ ខង ប្រ្រឹះ បិកកាតយ័ រះ សាញ៉ា ជា «សាណាំ អន់តីត អាញ ចឹង ពីះ ប៉ាក់ អា ណារ៉ូ កាណុង ខែ អា ទៅ ហង សារ៉ា ចឹង ទី គន កាម៉ាក់ ម៉ោញ»†។

^{១០} អូ ត្រង់ ដឹង ណោះ អុះ ផះ យ៉ាក់ រេបិកា គៀម លូ កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្លោ អ៊ី ទៅ យី រតី អ៊ីសាក ឡាក់ រតី ពិន ទិឌូ អ៊ី ទី គន ម៉ាត់ ប៉ាន់ កាណុង រ៉ាច់។

^{១១-១២} ប្រ្រឹះ បិកកាតយ័ ទី ផិនកាន រឺស ប៉ាណូស អ៊ី អូ យីត ឡើង ងារ ពូ ប្រ្រឹត អុះ យី រឺស តាម ពុត អ៊ី បិច។ ទីល នីណោះ ផះ គន ទិ ពៀរ អ៊ែ កាណុង រ៉ាច់ បើ តាន់ ប្រ្រឹត ដាក់ លើ អ៊ីក អុះ ប្រ្រឹះ កាកាប លូ រេបិកា ជា «មី ចឹង ប្រ្រឹត ទុច អុះ»‡ កៀ អន់ ត្រង់ លូ ផិនកាន អ៊ី ណោះ

^{១៣} ឡាក់ កា សារ ទី ប្រាត់ រះ ជា «អាញ បិច កា យ៉ាកុប ហះ

* ៩:៧ ៩:៧ សារ អា ឡាក់ ឡើង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។
† ៩:៩ ៩:៩ សារ អា ឡាក់ ឡើង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៨:១០។
‡ ៩:១១-១២ ៩:១១-១២ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២១-២៣។

កា អូ ណីស កា អេសាវ»^{៩១}។

^{១៤} ទីល នីណោះ ពិន ត្រង់ យីត នីចម៍ ? ញ៉ា ប្រ្លឹះ បិកកាតយ៍ អូ ត្រង់ ប ? អូ អុះ !

^{១៥} ខង អើ រះ កា រគី ម៉ូសេ ជា «អាញ ចឹង ដាក់ ពុត កា បក់ ចំ ឡាក់ អាញ បិច ដាក់ ពុត អាញ កា ចឹង តាប៉ាប តាប៉ុន កា បក់ ចំ ឡាក់ អាញ បិច តាប៉ាប តាប៉ុន ដេល»^{* ១}

^{១៦} ទីល នីណោះ ប្រ្លឹះ រើស ពូ អូ ត្រង់ តាម ពុត ពូ បិច លើ សាវ ខំ ប្រគី ដាក់ ម៉ះ ប៉ាណូស ណោះ អុះ យី ស៊ុត កា ប្រ្លឹះ បិកកាតយ៍ ឡាក់ ទី ពុត តាប៉ាប តាប៉ុន

^{១៧} ខង កាណុង ផាប ប៉ានីវ ប្រ្លឹះ ប្រ្លឹះ បិកកាតយ៍ រះ កា សាដាច់ អ៊ីស៊ុប ជា «អាញ ប្រើ អ៊ីស ប្រគី សាដាច់ ភៀ ចឹង តាំ បាង សាវ អំរ៉ាញ អីញ ម៉ះ អាញ ប៉ាសាំង លូ អ៊ីស ម៉ាក់ ពូ ចឹង រះ សិច អាញ លៅ លែង ប៉ាញ ទីប អងកក់ តេះ»^{† ១}

^{១៨} ទីល នីណោះ ជា ប្រ្លឹះ ដាក់ កា ពៀ កាតាម យី ស៊ុត កា ពុត អើ ទៅ ជា អើ ប្រគី អន់ កា បក់ ពៀ កាង កល់ កាតាម ស៊ុត កា ពុត អើ ទៅ ដេល។

^{១៩} យី អើ អន់ដីស ចឹង អំបញ្ច អាញ ជា «ទីល នីណោះ ញ៉ា ត្រង់ ប្រ្លឹះ ប៉ាងអាល ពិន ណាវ ? ទី ពៀ ចឹង អូ ប៉ាសាំង លូ ពុត អើ ?»

^{២០} អី ប៉ាណូស អន់ដីស កេង ឡឹង ពូ ប បះ ខិន ប៉ាតែក លូ ប្រ្លឹះ បិកកាតយ៍ នីអៀ ? ញ៉ា តេះ កាអិល អូ ដេល ប កាប កា បក់ ម៉ាន អើ ជា «ញ៉ា ត្រង់ អ៊ីស ម៉ាន អាញ អន់ ទី ត្រង់ នៃវ អា ?»

S ៩:១៣ ៩:១៣ សាវ អា ឡាក់ ឡឹង ម៉ាឡាក់ ១:២-៣។ * ៩:១៥ ៩:១៥ សាវ អា ឡាក់ ឡឹង សាវ ឡាក់ (និក្ខមន៍) ៣៣:១៩។ † ៩:១៧ ៩:១៧ សាវ អា ឡាក់ ឡឹង សាវ ឡាក់ (និក្ខមន៍) ៩:១៦។

២១ ញ៉ា វ៉ាគីយ ម៉ាន អែ អូ អូ អ្យក់ តេះ កាអិល ណោះ ទៅ ប្រើ គី តាម ពុត អែ បិច ណោះ ប? អែ ម៉ាន ប្រើ កាណាគី គីត ខា អន់ដា លូ ប្រើ កាណាគី អូ សូវ គីត អន់ដា។

២២ នីអៀ ហង ប្រើ: បិកកាតយ័ បិច តាំបាង សារ អែ អឹក លូ តាំបាង អន់ ពូ ប័ប័ សារ អំវាញ អីញ ម៉: អែ។ ហះកា អែ អត់ សាំវាញ ខាក់ កា មូត បក់ អែ ត្រុត់ អឹក លូ អែ ចឹង ត្រុត់ ប៉ាន់តោ ណោះ។

២៣ ប្រើ: ប្រើ នីអៀ ភៀ បិច តាំបាង សារ តាតារ ក្លាក់ ឡាក់ ដាក់ ខាក់ ម៉: អែ កា មូត បក់ អែ តាបាប តាប៉ុន យី មូត បក់ អែ ទី ទ្រៀម ឡឹង អន់ទ្រូល អន់ ទី សារ ដាក់

២៤ យី ពិន ទិខូ ឡាក់ ប្រើ: អ្យក់ ប្រើ ប៉ាសុន អែ អូ ត្រុត់ ដឹង មូត សុនសាត អ៊ីស្រាអែល អុ: យី ទីប មូត សុនសាត អន់ទៀត ដែល

២៥ ឡាក់ កា ទី ច្រាត់ រ៉: កាណុង ផាប់ វ៉ាគីយ ប្រើ: សិច ហូសេ ផា:

«ពូ ឡាក់ អូ ត្រុត់ ប៉ាសុន អាញ
អាញ ចឹង ផា ប៉ាសុន អាញ ឡុត
កាប៉ាច់ សុនសាត ឡាក់ អាញ អូ បិច
អាញ ចឹង ផា សុនសាត ឡាក់ អាញ បិច ចៃ ដែល។ †

២៦ ហះ ចារ ចំ ឡាក់ អាញ ផា អន់ដីស អូ ត្រុត់ ប៉ាសុន អាញ អុ:
ហះ ចារ ណោះ ហង ពូ ចឹង អែ អន់ដីស ផា
គន ប្រើ: បិកកាតយ័ ឡាក់ ទី អាញ រ៉ីស» ៩។

† ៩:២៥ ៩:២៥ សារ អា ឡាច់ ឡឹង ហូសេ ២:២៣។ ៩:២៦ ៩:២៦ សារ អា ឡាច់ ឡឹង ហូសេ ២:១។

២៧ កាប៉ាថ វ៉ាគីយ ប្រ្រឹះ សិច អេសាយ អែរ រ៉ះ ឡឹង សារ អ៊ី ស្រាអែល ជា «យ្រឹះ សុនសាត អ៊ីស្រាអែល ទី ចំលួន អៀង ឡាក់ កា តេះ ឡាពុក ហះ ហាង សាឡឹត សាឡាយ កាតាម ហះ កា ប្រ្រឹះ ចឹង តង់ ដឹង ចំលួន ប៊ែត ដូវ ដោច

២៨ ខង ប្រ្រឹះ ចឹង តាត់សុន សារ ប៉ាណូស ទិឌូ ពីង អង់កក់ តេះ ស្រីសៗ ឡុត»*។

២៩ ឡាក់ កា វគី អេសាយ ទី រ៉ះ ឡឹង អន់ទ្រួល កេះ ផាះ

«ជា ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង អូ គម គន សោ ពិន អន់ អែ សល់ អន់ ជា

ណោះ ពិន កា ចឹង តៅ ទិ ឡាក់ កា ម្នត មៀង សូដុំ លូ ម្នត មៀង កូម៉ូរ៉ា † ដេល»។‡

៣០ ទីល នីណោះ ពិន ចឹង ជា នីចម កា សុនសាត អន់ទៀ ត? អន់ខែ អូ ខំ ប្រឹគី សារ ដាក់ ត្រង់ ហះកា ប្រ្រឹះ ជា អន់ ខែ ដាក់ ត្រង់ ញន កា អន់ខែ សៀ អែរ។

៣១ កាប៉ាថ សុនសាត អ៊ីស្រាអែល ខំ ប្រឹគី ព្យយ ចាបាប់ ភៀ ចឹង កើត ដាក់ ត្រង់ ហះកា ប្រ្រឹះ អូ ជា អន់ខែ ដាក់ ត្រង់ អុះ។

៣២ ខ ញ៉ា បះ នីអៀ? យី ញន កា ពូ ម៉ឹង ង៉ារ ឡាក់ ប្រឹគី ព្យយ ចាបាប់ អូ ម៉ឹង យីស៊ូ អុះ។ យីស៊ូ ពៀប ឡាក់ កា អំហ្គោ ឡាក់ ប្រឹ គី អន់ កា អន់ខែ សាលីមី ប៉ក់

៣៣ ឡាក់ កា ទី ប្រាក់ រ៉ះ ផាះ

* ៩:២៨ ៩:២៧-២៨ បំរហៃ អេសាយ ១០:២២-២៣។ † ៩:២៩ ៩:២៩ មៀង សូដុំ លូ មៀង កូម៉ូរ៉ា យី មៀង ពៀរ សើត ពៃ ពូ ប្រឹគី អូ ដាក់ អៀង ណោះ ប្រ្រឹះ ប៊ីកកាតយី ចេត ថ្ងត ថាឡាយ មៀង ទិ ប្រឹ។ បំរហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ ‡ ៩:២៩ ៩:២៩ សារ អា ឡាច់ ឡឹង អេសាយ ១:៩។

«ហែ អាញ ចែត អំហ្គោ ម៉ោញ ពីង មៀង ស៊ីយ៉ូន
 ឡាក់ អំហ្គោ ពូ ចឹង សាលីម ប្រើគី អន់ ពូ ប៊ីក
 ហះកា ញី សៀ អែ អា
 បក់ ណោះ ចឹង អូ អូ ឡាកោ អុះ»^១។

១០

^១ អី អុះ មី អាញ បិច កា សុនសាត អីស្រាអែល អន់ ទី ប្រើ៖
 តង់ ដេល ណោះ ហង បះ អាញ ម៉ន់ ឡោម ប្រើ៖ បិកកាតយ័
 សាំរ៉ាប់ កា អន់ខែ។

^២ អាញ ប្រើគី ផាញ៉ាន ផា អន់ខែ ខំ ខាក់ ប្រើគី ង៉ារ កា ប្រើ៖ បិ
 កកាតយ័ ហះកា អន់ខែ ប្រើគី ទីប អូ ហ្លង់

^៣ យី អន់ខែ អូ ហ្លង់ ឡឹង ឡាបៀប ប្រើ៖ បិកកាតយ័ ប្រើគី អន់
 ប៉ាណូស ដាក់ ត្រង់ យី អន់ខែ ខំ ឡាកោ អន់ខែ ទៅ ប្រើគី អន់
 ដាក់ ត្រង់ អូ ចែ កា ឡាបៀប ឡាក់ ប្រើ៖ បិកកាតយ័ ប្រើគី អន់
 ប៉ាណូស ដាក់ ត្រង់ អា អុះ។

^៤ យីស៊ូ គ្រិះ តាក់ អង់កេះ គ្រីប ង៉ារ ពីង ចាបាប់ ភៀ ប្រើគី អន់
 ប៉ាណូស បក់ សៀ ទិខូ ដាក់ ត្រង់ ហះ ម៉ាត់ ប្រើ៖។

សារ ប្រើ៖ ចឹង តង់ ពូ គ្រីប សុនសាត

^៥ វគី ម៉ូសេ ច្រាត់ រះ ឡឹង សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ចា
 បាប់ ផា «ញី ប្រើគី ពូយ សារ ឡាក់ ទី ច្រាត់ កាណុង ចាបាប់ បក់
 ណោះ ចឹង ទី អាញ រ៉ុស ញុន កា អែ ប្រើគី ពូយ ណោះ ហង»^{*}។

^១ ៩:៣៣ ៩:៣៣ បំរហែ អេសាយ ៨:១៤; ២៨:១៦។ * ១០:៥ ១០:៥ សារ
 អា ឡាច់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ១៨:៥។

៦ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី ប្រាក់ រ៉ះ ឡឹង សារ ដា គំ ត្រង់ ឡាក់ កើត ទី ញន កា សារ សៀ នីអៀ «អន់ដីស ជែ យីត កាណុង ពុត ផា "ពៀ ចឹង ហារ ពឹង ប្លែង ?" (ភៀ អ្យក់ សាដាច់ ប្រ្លឹះ រឿស ជីរ ប៉ាក់ តេះ)

៧ "ពៀ ចឹង ជីរ កាណុង ស្រុក ប៉ាទ្រូ?" (ភៀ អ្យក់ ហារ សា ដាច់ ណោះ ឡឹង ចារ ប៉ាណូស តៅ)»។

៨ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា នីតម៍? យី ទី រ៉ះ ផា «ប៉ានីរ ប្រ្លឹះ អ្នែ ហះ សានែង អន់ដីស យី អ្នែ ពឹង ពីរ អន់ដីស លូ អ្នែ កាណុង ពុត អន់ដីស ដេល»†។ ប៉ានីរ ប្រ្លឹះ អា ហង កាប ឡឹង សារ សៀ អ៊ែ ឡាក់ ញិន រ៉ះ អា។

៩ ផា ពីរ អន់ដីស រ៉ះ ផា យីស៊ូ ឡាក់ ពី តាំងឡា តាទីច លូ ពុត អន់ដីស សៀ ផា ប្រ្លឹះ បិកកាតយ័ តាក់ អង់រីស សីត អ៊ែ តា ទីច ណោះ អន់ដីស ចឹង ទី ប្រ្លឹះ តង់ តាទីច ហង

១០ ខង ប្រ្លឹះ ផា ពិន ដាក់ ត្រង់ ញន កា ពុត ពិន សៀ ប្រ្លឹះ ចឹង តង់ ពិន ញន កា ពីរ ពិន រ៉ះ កា ពូ

១១ ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា «ពៀ សៀ អ៊ែ មូត ទិណោះ ចឹង អូ អូ ឡាកោ អុះ»‡។

១២ ទីល នីណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀ គ អូ យច គូប សោប ហះ ចំ អុះ អន់ខែ ទីខូ ទី ប្រ្លឹះ តាំងឡា ដឹង ម៉ោញ ឡាក់ ទី ពុត ដាក់ កា បក់ ម៉ន់ ឡោម អើ អ៊ែ

១៣ ខង «ពៀ ម៉ន់ ឡោម អើ ប្រ្លឹះ តាំងឡា បក់ ណោះ ចឹង ទី

† ១០:៨ ១០:៦-៨ ប័រ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ៣០:១១-១៤។ ‡ ១០:១១ ១០:១១ សារ អា ឡាច់ ឡឹង អេសាយ ២៨:១៦។

ប្រ្រឹះ តង់»S។

១៤ នី ចម៍ ពូ ចឹង អ្នក មិន ឡោម អើ ប្រ្រឹះ ជា ពូ អូ សៀ? នី ចម៍ ពូ ចឹង អ្នក សៀ ជា ពូ អូ ឃើយ កាតាំង ប៉ានីរ ប្រ្រឹះ? នី ចម៍ ពូ ចឹង អ្នក កាតាំង ជា អូ ទី ញើ រ៉ះ?

១៥ នី ចម៍ ពូ ចឹង អ្នក ចាក រ៉ះ ជា អូ ទី ញើ ប្រើ អន់ ខែ ឡា? ឡាក់ កា ទី ច្រាក់ រ៉ះ ជា «ហៃ ពូ ចាក រ៉ះ សារ ដាក់ តោ ដាក់ ខាក់ អ៊ុះ!»*

១៦ ហះ កា អូ ត្រក់ ប៉ាណូ ស ទី ខ្លូ ចៃ សាំ យ៉ាង ពួយ សារ ដាក់ អា អុះ ឡាក់ កា រតី អេសាយ កាប ជា «អើ ប្រ្រឹះ បិក កា តយ៍ ញើ សៀ សារ ញើន រ៉ះ អា?»†

១៧ ទីល នី ណោះ សារ សៀ កើត ឡាច់ ឡឹង ពិន កាតាំង សារ ឡាក់ ពិន កាតាំង ណោះ ឡាច់ ឡឹង ពូ រ៉ះ សារ យីស៊ូ គ្រិះ។

១៨ ហះ កា អាញ ប៉រ អំបញ្ច ញ៉ា ពូ អូ ទី កាតាំង ប? អូ អុះ យី ពូ កាតាំង កេះ ឡាក់ កា ទី ច្រាក់ រ៉ះ ផាះ

«ប៉ានីរ ណោះ កាតាំង ប៉ាញ ទីប អង់កក់ តេះ សារ ពូ រ៉ះ ណោះ កា កាតាំង លៅ លើយ ទីល ប៉ាថេត ញឹក ប៉ាក់ ឡាណុច តេះ ដេល»‡។

១៩ អាញ ប៉រ អំបញ្ច ណារូ ញ៉ា សុនសាត អ៊ីស្រាអែល អូ ហ្លង់ ប? អូ អុះ អន់ ខែ ហ្លង់ ដេល ឡាក់ កា ប្រ្រឹះ រ៉ះ ពឹង រតី ម៉ូសេ ផាះ

S ១០:១៣ ១០:១៣ សារ អា ឡាច់ ឡឹង យូអែល ២:៣២។ * ១០:១៥ ១០:១៥ សារ អា ឡាច់ ឡឹង អេសាយ ៥២:៧។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។ ‡ ១០:១៨ ១០:១៨ សារ អា ឡាច់ ឡឹង ជាប់ អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១៩:៤។

«អាញ ចឹង ប្រឹក្ចី អន់ អន់ដីស ទី ពុត សាណឹង កា ម្នត
 ឡាក់ អូ អូ កា សុនសាត ញ៉ា
 លូ ចឹង ប្រឹក្ចី អន់ អន់ដីស អីក
 ញុន កា ម្នត សុនសាត ម៉ោញ ឡាក់ អូ ហ្លង់ សាវ ញ៉ា»^៩។

២០ កេះណោះ ណារ៉ូ វគី អេសាយ ខីន កាប នីអៀះ

«ប្រ្លឹះ រ៉ះ ជា "ម្នត បក់ អូ ណាំង អាញ
 អន់ខែ ប័ប អាញ កេះ។
 អន់ខែ អូ អំបញ្ច ណាំង អាញ អុះ
 ហះកា អាញ តាំបាង ឡាកោ អន់ អន់ខែ ប័ប"»^{* ។}

២១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ប្រ្លឹះ កាប ជា «ឡឹង កាំលី
 ទីល កាងាច អាញ អន់ទីប តី កា ប៉ាសុន ឡាក់ អូ វ៉ាប អូ សៀ ហះ
 កា អន់ខែ អ្នែ កាង កល់ លើយ»^{† ។}

១១

សាវ ប្រ្លឹះ រឿស សុនសាត អ៊ីស្រាអែល ម៉ោញ ចំលួន

១ ទីល នីណោះ អាញ ប័រ អំបញ្ច ណារ៉ូ ញ៉ា ប្រ្លឹះ អ្នាត ប៉ា
 សុន អែប ? អូ អុះ អែ អូ អ្នាត អន់ខែ អុះ។ អាញ អា កា សុន
 សាត អ៊ីស្រាអែល ដេល អាញ កា គន សោ វគី អាប្រាំហាំ កើត
 ឡឹង ផ្លង់ វ៉ាច់ បេនយ៉ាមីន។

៩ ១០:១៩ ១០:១៩ សាវ អា ឡាច់ ឡឹង សាវ អន់ ចាបាប លីក ទី ពៀវ
 (ចោទិយ/កថា) ៣២:២១។ * ១០:២០ ១០:២០ សាវ អា ឡាច់ ឡឹង អេសាយ
 ៦៥:១។ † ១០:២១ ១០:២១ សាវ អា ឡាច់ ឡឹង អេសាយ ៦៥:២។

២ ប្រ្លឹះ បិកកាតយ័ អូ អ្នក ប៉ាសុន ឡាក់ អើ រឿស ឡឹង អន់ ទ្រួល ណោះ អុះ។ ញ៉ា អន់ដីស អូ អូ ប សារ ឡាក់ ទី ប្រាក់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ឡឹង សារ រគី អេលីយ៉ា ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ ប៉ាសាំង លូ សុនសាត អ៊ីស្រាអែល ណោះ ពៃ អើ ផានីចម៍?

៣ អើ កាប ជា «អី ប្រ្លឹះ បិកកាតយ័ អន់ខែ ប៉ាណាំ គួប ប៉ាន់ តៅ ម្នត វ៉ាគីយ អីស លូ តាក់ អំពូក ចារ ពូ វ៉ាមៈ អីស។ ដឹង ម៉ៅញ ដូរ អាញ ទី វ៉ាវ៉ាច ឡាកោ ហះកា អន់ខែ ណាំង ប៉ាន់តៅ អាញ ណាវ៉ូ»។

៤ ប្រ្លឹះ បិកកាតយ័ តើល អើ នីចម៍? យី ប្រ្លឹះ តើល ជា «អាញ គម ប៉ាណូស ៧០០០ ដូរ សាំរ៉ាប់ កា អាញ កេះ អន់ខែ ណោះ អូ ទី ជន តាកុល សាំប្លឹះ ប្រ្លឹះ បាល * អុះ»។

៥ រ៉ប់ ដាវ អា អ៊ែ ទី នីណោះ ដេល យី អ៊ែ ទី ប៉ាណូស ឡាក់ អូ អ្នក ប្រ្លឹះ បិកកាតយ័ ម៉ៅញ ចំលួន ឡាក់ ប្រ្លឹះ រឿស ញន កា អើ ដាក់ កា ពូ តាដោះ។

៦ ជា ប្រ្លឹះ រឿស ពូ ញន កា អើ ដាក់ កា ពូ តាដោះ ទីល នី ណោះ ពូ អូ ត្រគ់ អេង កា ងារ ពូ ប្រឹក៍ ពូយ ចាបាប់ អុះ។ ជា ពូ អេង កា ងារ ពូ ប្រឹក៍ ពូយ ចាបាប់ ណោះ អូ ត្រគ់ កេះ ប្រ្លឹះ រឿស ពូ ញន កា អើ ដាក់ កា ពូ តាដោះ។

៧ ទីល នីណោះ ពិន ត្រគ់ យីត នីចម៍? សារ ញ៉ា ឡាក់ អ៊ីស្រា អែល ខំ ណាំង ណោះ អន់ខែ អូ ទី អ្សក់ អុះ ទី ដឹង ម្នត បក់

* ១១:៤ ១១:៤ ប្រ្លឹះ បាល យី ហ្វិប ប្រ្លឹះ ប៊ីត ឡាក់ សុនសាត កាណាន ឌុ ប៉ានេ សាំប្លឹះ។ ផះ វ៉ាងវ៉ាង រគី អេលីយ៉ា សុនសាត អ៊ីស្រាអែល សួន អៀង កា ប៉ានេ សាំប្លឹះ ប្រ្លឹះ បាល ដេល។ † ១១:៤ ១១:២-៤ ប៉រ ហៃ សារ ម្នត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៩:៩-១៨។

បង្រៀម រឿស ណោះ ហង ឡាក់ ទី អ្យក់ សារ ណោះ។ កាប៉ាថ ពូ
 អន់ទៀត បង្រៀម ប្រឹក្សី អន់ ពូ កាង កល់
 ៨ ត្រក់ ឡាក់ កា ទី ច្រាក់ រ៉ះ ផោះ

«បង្រៀម បិកកាតយ័ ប្រឹក្សី អន់ ពុត ពៀក អន់ខែ តីត ទី
 លូ អន់ ម៉ាត់ អន់ខែ ហៃ អូ ប៊ីប៊ី
 តោរ អន់ខែ សាំយ៉ាំង អូ កាតាំង
 លើយ ទីល រ៉ប ដាវ អា»។‡

៩ កេះណោះ សាដាថ ដាវីត កាប ផោះ

«អន់ សារ អែត សង់ រីក សើម ម៉ះ អន់ខែ ណោះ
 កេះ សាទ្វង កេះ ប្តី ត្រក់ អន់ខែ ទៅ ពិ
 លូ អន់ បង្រៀម ចែត ថូត សារ អន់ខែ យច។

១០ អន់ ម៉ាត់ អន់ខែ ម៉ាម៉ាំង ហៃ អូ ប៊ីប៊ី
 លូ អន់ អង់កក់ អន់ខែ គុង លើយ»។§

សារ សុនសាត អន់ទៀត ពៀប ឡាក់ កា តាំងកង់ អូលេវ ពូ
 កាយ៉ោ ប៉ាតីត

១១ ទីល នីណោះ អាញ ប័រ អំបញ្ច ណារូ ញ៉ា សុនសាត អ៊ី
 ស្រាអើល បក់ អ្នាត សៀ ណោះ អន់ខែ ចឹង អ្នាត សៀ លើយ
 ប? អូអុះ អន់ខែ អូអ្នាត សៀ លើយ អុះ ហះកា ញន កា អន់
 ខែ ប្រឹក្សី យច ណោះ ហង បះ ប្រឹក្សី អន់ កា សុនសាត អន់ទៀត ទី

‡ ១១:៨ ១១:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា)
 ២៩:៤។ § ១១:១០ ១១:៩-១០ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ បង្រៀម
 (ទំនុក/តម្កើង) ៦៩:២២-២៣។

ប្រ្រឹះ តង់ ភារណោះ ហង ប្រឹគី អន់ សុនសាត អ៊ីស្រាអែល ទី ពុត សាណឹង។

១២ ជា សារ យច អន់ខែ ណោះ ប្រឹគី អន់ កា សុនសាត អន់ ទៀត ទី សារ ដាក់ ឡឹង ប្រ្រឹះ អៀង នីអៀ កេះ ជា សុនសាត អ៊ី ស្រាអែល ប្រឹគី ត្រគ់ ពុត ប្រ្រឹះ ហើង ខាក់ ហង សារ ដាក់ ម៉ះ ប្រ្រឹះ ចឹង អៀង តះ។

១៣ អាញ រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត អាញ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ សាំរ៉ាប់ កា សុនសាត អន់ទៀត ខ អា ហង បះ អាញ ជា ងារ អាញ ប្រឹគី អា សាំខាន់ កាខាក់

១៤ ភ្លើ អន់ សុនសាត អាញ ទី ពុត សាណឹង ម៉ាត់ កាណុង កាំ ឡាំង អន់ខែ បក់ អន់ដា ប៊ុនពែង ពុត ពៀក អន់ ទី ប្រ្រឹះ តង់ អន់ ខែ ណោះ ដេល។

១៥ ជា សារ សុនសាត អ៊ីស្រាអែល ក្លះ ឡឹង ប្រ្រឹះ ប្រឹគី អន់ កា ប៉ាណូស ពីង អង់កក់ តេះ ត្រគ់ លូ ប្រ្រឹះ នីអៀ នីចម៍ ជា ប្រ្រឹះ ហាប់ អ្សក់ អន់ខែ ណាវ ចឹង ទី សារ ញ៉ា កើត ពីះ? យី ចាបះ កា ប៉ាណូស តៅ ចឹង រីស សីត ឡុត។

១៦ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តាប៉ុង ពូ ប្រឹគី ណុំ ប៉ាំង ជា ពូ អ្សក់ បាបើត មប អន់ កា ប្រ្រឹះ ណោះ តាប៉ុង ទី ណោះ កា កេះ ដាក់ សាំរ៉ាប់ កា ប្រ្រឹះ ដេល។

ម៉ោញ ណាវ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តើម អូ លេវ ជា រ៉ាយៈ ម៉ះ ប្រ្រឹះ តាំងកង់ កា ម៉ះ ប្រ្រឹះ ដេល។

១៧ ហះកា តាំងកង់ អន់ដា ពូ កាសិត អ្នាត កាប៉ាច់ អន់ដីស ពៀប ឡាក់ កា តាំងកង់ អូលេវ ព្រី ពូ អ្សក់ កាយ៉ោ ប៉ាតីត ពីង

តាំងហាល តាំងកង់ ពូ កាសិត អ្នកត ណោះ។ កិញអៀ អា អន់ ដីស ទី អ្សប ជី ឡឹង វាយ័ អន់ខូ លូ តាំងកង់ អន់ទៀតៗ ណោះ ដេល។

១៨ ទីល នីណោះ អន់ដីស អូ ត្រក់ អ្នកត ឡាកោ លូ បីដាយ តាំង កង់ ពូ កាសិត អ្នកត ណោះ អុះ។ ត្រក់ អុះ អន់តក់ ជា អូ ត្រក់ អន់ ដីស អុះ សិម វាយ័ យី វាយ័ សិម អន់ដីស។

១៩ យី អើ អន់ដីស ចឹង កាប ជា «ប្រ្លឹះ កាសិត អ្នកត តាំងកង់ ណោះ ភៀ អ្សក់ អាញ កាយ៉ោ ប៉ាតិត ប៉ាតាង ឡុត»។

២០ ត្រក់ ហង យី ប្រ្លឹះ បិកកាតយ័ កាសិត អ្នកត តាំងកង់ ណោះ ញន កា អន់ខែ អូ សៀ។ កាប៉ាច់ អន់ដីស ទី តិត ពីង តើម ញន កា អន់ដីស សៀ។ ទីល នីណោះ អូ ត្រក់ ប៉ានេ ឡា កោ ទៅ អុះ ត្រក់ អ្សត ឡុត។

២១ ជា ប្រ្លឹះ បិកកាតយ័ អូ គម តាំង កង់ អើ ទៅ ឡឹង កើត ប្រ្លឹះ កា ចឹង អូ គម អន់ដីស ដេល។

២២ ទីល នីណោះ ហក់ យីត ចាជ្រែប ជា ប្រ្លឹះ ដាក់ ពុត កា បក់ អន់ដា ហះកា ប្រ្លឹះ ចែត ថូត កា បក់ អន់ដា អើ ដាក់ ពុត កា អន់ដីស ជា អន់ដីស អ្វី ម៉ឹង ពុត ដាក់ ម៉ះ អើ ដេល។ ជា អូ នីណោះ អន់ដីស កា ត្រក់ កាសិត អ្នកត ដេល។

២៣ កាប៉ាច់ តាំងកង់ អើ ទៅ ឡឹង កើត ពៃ ជា អន់ខែ ចៃ អ្នក ត ពុត អូ សៀ អន់ខែ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ប៉ាតិត អន់ ខែ ណាវ ខង ប្រ្លឹះ ទី អំវាញ អីញ អូ ប៉ាតិត អន់ខែ ម៉ោញ ទង ណាវ។

២៤ អន់ដីស ឡាក់ តើម អូលេវ ព្រី ហះកា ប្រ្លឹះ អ្សក់ កាយ៉ោ ប៉ាតិត ពីង តើម អូលេវ ស្រុក ឡាក់ អូ ត្រក់ តើម អន់ដីស ទៅ កា

ប៉ាច់ អន់ខែ ប្រ្លឹះ ចឹង អ្យក់ ប៉ាតិត ពីង តើម អន់ខែ ទៅ ហឹង ខា ក់ ចឹង ឡាម៉ត់ តះ។

សារ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិឌូ

២៥ អី អុះ ម៉ី អាញ បិច អន់ អន់ដីស អ៊ូ អន់ ឡាក់ៗ ឡឹង សារ សាគីម អា អ៊ូ ផែត អន់ដីស យីត ជា ឡាកោ អន់ដីស ហ្យាង សា ឡាច់។ សារ សាគីម អា យី សុនសាត អ៊ីស្រាអែល បក់ អន់ដា កង់ កល់ លើយ ទីល ទិ សុនសាត អន់ទៀត ឡាក់ ប្រ្លឹះ រឿស ទិ ណោះ ម៉ុត សៀ អន់ ទី ប្រ្លឹះ តង់។

២៦ ផះ ណោះ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិឌូ ដេល ឡាក់ កា ទី ប្រាត់ រិះ ផាះ

«ទី បក់ តង់ ចឹង ពីះ ឡឹង មៀង ស៊ីយ៉ូន *

អ៊ី ចឹង អ្យក់ ឡាច់ សារ អ៊ីក ប៊ីត ឡឹង គន សោ យ៉ាកុប។

២៧ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ឡាក់ អាញ ចឹង សាញ៉ា លូ អន់ខែ

ផះ អាញ អ្យក់ ឡាច់ សារ យច ឡឹង អន់ខែ»។†

២៨ ជា យីត ឡឹង សារ ដាក់ ឡឹង យីស៊ូ សុនសាត អ៊ីស្រាអែល កើត តាម៊ីរ លូ ប្រ្លឹះ បិកកាតយ័ ម៉ាត់ អន់ដីស ទី ខា។ ជា យីត ឡឹង សារ ប្រ្លឹះ បិកកាតយ័ រឿស យី ប្រ្លឹះ បិច កា អន់ខែ ញន កា អ៊ី យីត ឡឹង រតី អន់ខែ សើត ពៃ

* ១១:២៦ ១១:២៦ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។

† ១១:២៧ ១១:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:២០-២១។

២៩ ខង ជា ប្រើៈ បិកកាតយ័ អន់ កា ពូ កេះ អើ អូ អ្យក់ សីត ណា រ៉ូ អុះ ជា អើ អ្យក់ ពូ ប្រើគី ប៉ា សុន អើ កេះ អើ កា អូ តាំង ហ្សិត ពូ ដេល។

៣០ សើត ពៃ អន់ ដីស អូ រ៉ាប់ អូ សៀ ប្រើៈ បិកកាតយ័ អុះ ហះ កា កិញ អៀ អា ញន កា អ៊ីស្រាអែល អូ រ៉ាប់ អូ សៀ អើ ប្រើៈ កា តាប៉ាប តាប៉ុន កា អន់ ដីស ឡុត។

៣១ កិញ អៀ អា អន់ ខែ អូ រ៉ាប់ ប៉ានីរ ប្រើៈ បិកកាតយ័ ហះ កា ញន កា អើ តាប៉ាប តាប៉ុន កា អន់ ដីស អើ កា ចឹង តាប៉ាប តាប៉ុន កា អន់ ខែ ដេល

៣២ ខង ប្រើៈ បិកកាតយ័ ទីមវ៉ែរ អន់ ប៉ាណូស ទិខូ អូ រ៉ាប់ ប៉ានីរ អើ ភៀ តាំបាង ពុត អើ តាប៉ាប តាប៉ុន កា ប៉ាណូស ទិខូ។

៣៣ សារ ដាក់ ម៉ះ ប្រើៈ បិកកាតយ័ កេង ខាក់ អុះ! សារ ហ្សាំង សាឡាច់ អើ កា កេង កាខាក់ ដេល! អើ តាត់សិន គ្រីប សារ អន់ ដាក់ ត្រគ់ កាខាក់ អូ ទី ពៀ ចឹង អូ ហ្លង់ អុះ លូ អូ ទី ពៀ ចឹង អូ ទ្រង អើ ណោះ ដេល។

៣៤ «ពៀ អន់ ហ្គាល់ ពុត ប្រើៈ បិកកាតយ័ ? ពៀ អូ អន់ តគ់ រ៉ះ កា អើ ? ‡

៣៥ ពៀ អន់ កាណាគី កា អើ ភៀ អន់ អើ ចឹង អន់ តូ កា ពូ ដេល ? » §

៣៦ ខង កាណាគី ញ៉ាៗ ទិណោះ យី កើត ឡាច់ ឡឹង អើ ញន កា អើ លូ សារ រ៉ាប់ កា អើ។ ចុ ពិន ប៉ានេ អើ លើយ អាមែន។

‡ ១១:៣៤ ១១:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។ § ១១:៣៥ ១១:៣៥ សារ អា ឡាច់ ឡឹង យ៉ូប ៤១:១១។

១២

សារ មប ឡាកោ កា ប្រ្លឹះ

១ ទីល នីណោ៖ អី អុះ មី អាញ ប័រ អន់តត់ ប៉ាតោ កា អន់ ដីស ញន កា ប្រ្លឹះ បិកកាតយ័ តាប៉ាប តាប៉ុន អន់ដីស ត្រត់ មប ឡាកោ កា ប្រ្លឹះ ញៀប ឡាក់ កា កាណាគី វ៉ាម៉ះ ប្រ្លឹះ ទីប រ៉ុ ស អន់ ដាក់ សាំរ៉ាប់ កា អែ លូ អន់ ត្រត់ ពុត អែ ដេល។ ផា ប្រ្លឹ គី នីណោ៖ យី អន់ដីស អ្សិល កូត អ្សុត កា ប្រ្លឹះ ពួយ ឡាបៀប ឡាក់ ត្រត់ ហង។

២ អូ ត្រត់ ប្រ្លឹ ពួយ គុន ប៉ាណូស ពីង អង់កក់ តេះ អា អុះ ត្រ ត់ អន់ ប្រ្លឹះ បិកកាតយ័ តូរ ពុត ញៀក អន់ដីស អន់ កើត ណារ ទិ ណោ៖ ភៀ អន់ អន់ដីស អុ យីត ចា ជ្រែប ម៉ាត់ ហ្លង់ ឡឹង ពុត ប្រ្លឹះ បិកកាតយ័ បិច នីចម អន់ដា យី សារ ញ៉ា ឡាក់ ត្រត់ ពុត អែ លូ ដាក់ គ្រឹប នែវ ដេល។

៣ ញន កា ប្រ្លឹះ បិកកាតយ័ ដាក់ កា អាញ អែ អន់ អាញ ទី អំរ៉ាញ អន់តត់ ប៉ាតោ កា អន់ដីស ទិខូ នីអៀះ អូ ត្រត់ យីត ផា ឡាកោ ដាក់ ហ្លិត ឡឹង ពុត អន់ដីស ត្រត់ យីត ណោះ អុះ ហះ កា ត្រត់ យីត ឡឹង ឡាកោ ទៅ អន់ ត្រត់ ពួយ សារ អន់ដីស សៀ ឡាក់ ប្រ្លឹះ បិកកាតយ័ រះ អន់ កា អន់ដីស ណោះ ហង។

៤ ឡាកោ ប៉ាណូស ពិន ទី កាណាគី អៀង ឡាក់ កា ជុង តី ម៉ុះ ម៉ាត់ កាណាគី ម៉ោញៗ កា ទី ង៉ារ តាង ឡឹង គូប

៥ កាំឡាំង ពិន កា នីណោ៖ ដេល។ ពិន ទី កាំឡាំង អៀង ដូរ អែ ប៉ាតុ អន់ខូ លូ យីស៊ូ គ្រិះ អន់ កេះ ឡាកោ ដឹង ម៉ោញ ពិន កា ជុង តី សាំរ៉ាប់ តង គូប សោប នីណោ៖ ដេល។

៦ ពិនទី ង៉ារ ប្រើ៖ អន់ កា ពិន តាង ឡើង គូប ពួយ សារ ប្រើ៖ បិកកាតយ័ ដាក់ ពុត កា ពិន។ ផា បក់ ចំ ប្រើ៖ ប្រើ រះ ប៉ានីរ អើ ត្រក់ រះ អន់ ត្រក់ ពួយ សារ ស្ងៀ ប្រើ៖ ។

៧ បក់ ចំ ប្រើ៖ ប្រើ ប្រើ ង៉ារ តង់ ពូ ហត់ ប្រើ ពិ។ បក់ ចំ ប្រើ៖ ប្រើ បាំងហៀន កា បាំងហៀន ពិ។

៨ បក់ ចំ អូ កាប បាំងហោក ពុត ពៀក ពូ កាប ពិ។ បក់ ចំ អូ ដែក វ៉ាស អំប៉ាស អន់ កា ពូ ត្រក់ ដែក ញុន ពុត ដាក់ ត្រង់។ បក់ ចំ អូ ប្រើ ម៉ែត ណាំផា ត្រក់ ប្រើ អ្យក់ ពុត ចែក។ បក់ ចំ អូ តង់ មូត ថុក ញ៉ាក ត្រក់ តង់ ពូ ញុន ពុត ហោក រ៉ត់។

៩ ត្រក់ ទី ពុត បិច ចៃ កា ពូ តាទីច ដែ តាត់ អំប្រើ ត្រក់ អូ ណិស ខាអឹម កា សារ ញ៉ា ឡាក់ អូ ដាក់ ត្រក់ ទី ពុត បិច ដឹង កា សារ ដាក់ លើយ។

១០ ត្រក់ បិច ចៃ កា គូប សោប ឡាក់ កា បិច ចៃ កា អុះ មី ម៉ោញ ម៉ែត ត្រក់ ខំ អ្សល កូតី កា គូប សោប កា ខាក់។

១១ ត្រក់ ទី ពុត ត្រាំង ដែ កាជីល លូ ខំ ប្រើ ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១២ ត្រក់ ហោក រ៉ត់ ញុន កា ទី សារ ត្រក់ ម៉ឹង។ ត្រក់ ទី ពុត អត់ សាំវ៉ាញី ផះ ទី សារ ឡាក់ បាក។ ត្រក់ ខំ ម៉ន់ អើ ប្រើ៖ លើយ។ ។

១៣ ត្រក់ អន់ កាណាគី កា មូត បក់ ថុក ញ៉ាក កាណុង កាំឡាំង ប៉ាសុន ប្រើ៖ ឡាក់ តងកាន ពូ តង់ លូ ត្រក់ រាំងហេ អំហ្វិយ អន់ ដាក់ ៗ ដេល។

១៤ ត្រក់ ប័រ សារ ដាក់ ឡើង ប្រើ៖ អន់ កា មូត បក់ ប្រើ បាប អន់ដីស ត្រក់ ប័រ សារ ដាក់ អន់ កា អន់ខៃ ដែ តះ ប៉ាស្យាប កា

អន់ខ្មៅ។

១៥ ត្រង់ ហោក រីក អន់ខ្ម លូ បក់ ទី សារ ហោក រីក ត្រង់ ញ៉ាំ សោក អន់ខ្ម លូ បក់ ញ៉ាំ សោក។

១៦ ត្រង់ វែវ ពុត លូ គូប សោប។ វែវ ទី ពុត បាំងខ្យ ប៉ាន់ តីស ត្រង់ វ៉ាំពង លូ ម្អត បក់ ថុក ញ៉ាក វែវ អ្នាត់ ឡាកោ ជា ហ្សាំង សាឡាច់។

១៧ វែវ ប្រើគី សារ អូ ដាក់ តូ លូ សារ អូ ដាក់ ត្រង់ ខំ ប្រើគី សារ ញ៉ាំ ឡាក់ ពូ ទិខ្ម ជា ដាក់។

១៨ កាប៉ាច់ អន់ដីស ជា អូ ប្រើគី អន់ដីស ត្រង់ អែវ ដាក់ រម លូ ប៉ាណូស ទិខ្ម ពិ។

១៩ អី អុះ មី អូ ត្រង់ តូ ពូ ឡាកោ អន់ដីស ទៅ អុះ សារ ណោះ អន់ ប្រើ៖ បិកកាតយ័ អីក កា ពូ ខង ទី សារ ពូ ច្រាត់ រ៉ះ ជា «ប្រើ៖ បិកកាតយ័ កាប ជា "សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ"»*។

២០ ទីល នីណោះ៖ «ជា តាមីរ អន់ដីស ឡាយិត ត្រង់ អ្សក់ សាណា អន់ កា អែវ សា ពិ ជា អែវ ប្រើប្រាស់ ទៀក ត្រង់ អ្សក់ ទៀក អន់ កា អែវ អែត ដេល។ ប្រើគី នីអៀ ពៀប ឡាក់ កា ប៉ាតុំ ងារ អុញ អ្សក់ ចែត ពឹង កល់ អែវ ទៅ»†។

២១ វែវ អន់ ទី ទ្រង សារ អូ ដាក់ ពឹង អន់ដីស ត្រង់ ទី ទ្រង អន់ ដីស ពឹង សារ អូ ដាក់ ឡុត ញុន កា ប្រើគី ដាក់។

១៣

* ១២:១៩ ១២:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។ † ១២:២០ ១២:២០ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៥:២១-២២។

សារ ពិន ត្រង់ រ៉ាប់ សៀ ម្នាត អុងកាន

១ ប៉ាណូស ទិឌូ ត្រង់ រ៉ាប់ សៀ ម្នាត អុងកាន ខង សារ រ៉ាំងហៃ ទិណោះ ស៊ុត កា ឡាច់ ឡឹង ប្រៀះ បិកកាតយ័ យី ប្រៀះ អន់ អន់ ខែ រ៉ាំងហៃ។

២ ទីល នីណោះ បក់ ប៉ាសាំង លូ ម្នាត អុងកាន ឡាក់ កា ប៉ា សាំង លូ សារ រ៉ាំងហៃ ឡាក់ ប្រៀះ បិកកាតយ័ អន់ ណោះ ដេល ប៉ាណូស បក់ ប៉ាសាំង ចឹង ប្រៀះ អន់ ឡាកោ ទី ថូត ហង។

៣ បក់ ប្រៀះ ដាក់ អូ អ្នក កា ម្នាត អុងកាន អុះ ទី ដឹង ម្នាត បក់ ប្រៀះ យច អ្នក។ ផា អូ បិច អ្នក កា ម្នាត អុងកាន ហត់ ប្រៀះ ដាក់ ពិ ណោះ ម្នាត អុងកាន ចឹង ប៉ានេ អន់ដីស ហង

៤ ខង អន់ខែ ណោះ ប៉ាណូស ប្រៀះ ងារ កា ប្រៀះ បិកកា តយ័ សារ រ៉ាប់ សារ ដាក់ កា អន់ដីស ហះកា ផា អន់ដីស ប្រៀះ យច ហត់ អ្នក ពិ ខង អន់ខែ ចឹក ដាវ អូ ត្រង់ អូ ទី ខា អុះ យី អន់ខែ ប្រៀះ ងារ កា ប្រៀះ បិកកាតយ័ ភៀ ចែក ថូត ប៉ាតាង ប្រៀះ កា ម្នាត បក់ ប្រៀះ យច។

៥ ទីល នីណោះ ត្រង់ រ៉ាប់ សៀ ម្នាត អុងកាន អូ ត្រង់ រ៉ាប់ សៀ ញន ដឹង កា អ្នក កា ពូ ចែក ថូត ណោះ អុះ យី ញន កា ពុត បិច ប្រៀះ ដាក់។

៦ ខ អា ហង បះ អន់ដីស ត្រង់ សឹង រ៉ាប់ ខង អន់ខែ ណោះ ឡាក់ ប៉ាណូស ប្រៀះ ងារ កា ប្រៀះ បិកកាតយ័ ឡាក់ អ្នក ពុត ចែក ប្រៀះ ងារ អា ហង។

៧ ទីល នីណោះ ត្រង់ អន់ កា អន់ខែ ណោះ កាណាតី ញ៉ា ឡាក់ អន់ដីស ត្រង់ អន់ សឹង រ៉ាប់ កា បក់ ចំ ឡាក់ អន់ដីស ត្រ

គំ សឹង អរិល កូតិ អ្សគ កា បក់ ចំ ឡាក់ ត្រគំ អរិល កូតិ។

សារ បិច ចៃ កា គូប សោប

៨ អូ អន់ ទ្រម ញើ ឡើង សារ ញ៉ា អុះ យី ត្រគំ ទ្រម ដឹង សារ បិច ចៃ កា គូប សោប ណោះ ហង ខង ញើ បិច ចៃ កា ពូ បក់ ណោះ ប្រឹគំ ពួយ ចាបាប់ ប្រើ៖ ទិណោះ ហង

៩ ខង ទី សារ ពូ ប្រាក់ រះ ជា «អូ អន់ វាលង កល់ ក្លោ កា ម៉ាញ អូ អន់ ប៉ាន់ តៅ ប៉ាណូស អូ អន់ អន់ តុង ម៉ះ ពូ អូ អន់ ទី ពុត ខ្វាម»* ទីប ទី ចាបាប់ អន់ ទៀត ៗ ណារ កា ប៉ាតុំ ដឹង ម៉ោញ នីរ ជា «ត្រគំ បិច ចៃ កា អុះ មី ឡើង តែង ឡាក់ កា បិច ចៃ កា ឡា កោ ទៅ ដេល»†។

១០ ប៉ាណូស បក់ ទី ពុត បិច ចៃ អើ អូ ឃើយ ប្រឹគំ សារ អូ ដាក់ កា អុះ មី ឡើង តែង អុះ ទីល នីណោះ បក់ បិច ចៃ ណោះ អើ ប្រឹគំ ពួយ ចាបាប់ ប្រើ៖ ទិណោះ កេះ។

១១ អន់ ដីស ត្រគំ អូ អន់ តក់ ជា ទីល មង ពិន អ្សវ ឡើង តែប កេះ ខង កិញ អៀ អា សារ ប្រើ៖ តង់ ពីះ ក្សាម៍ ពិន ខាក់ កេះ ក្វា ឡើង ពិន អញ្ចាចាប់ សៀ ពៃ។

១២ ម៉ាំង ក្សាម៍ ចឹង តារ កេះ ដាវ កា ក្សាម៍ ចឹង ឡាច់ កេះ ដេល ទីល នីណោះ ពិន ត្រគំ អ្នាត ង៉ារ អូ ដាក់ ឡាក់ ពូ ប្រឹគំ ពីង ចារ ម៉ាម៉ាំង កេះ ណោះ ប្រឹគំ ង៉ារ ដាក់ ញើប ឡាក់ កា ទ្រុង ដាវ ទ្រុង ខែល ឡា តាកុះ លូ សារ ម៉ាម៉ាំង ឡុត។

* ១៣:៩ ១៣:៩ សារ អា ឡាច់ ឡើង សារ ឡាច់ (និក្ខមនំ) ២០:១៣-១៥, ១៧។

† ១៣:៩ ១៣:៩ សារ អា ឡាច់ ឡើង ចាបាប់ ម្លត លេវី (លេវីវិន័យ) ១៩:១៨។

១៣ ត្រង់ អ្វី អន់ ដាក់ ត្រង់ ឡាក់ កា ចាក ផ្ទះ កាដាវ យី ដៃ អែត ប៉ាញីល ដៃ ប្រើគី លូ អង់កាន់ លូ កាម៉ាកី ដៃ តាប៉ុញ តា ប៉ាក់ ដៃ សាណឹង សាណើស កា គូប សោប

១៤ យី ត្រង់ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អ្វី តាំ ពុត ពៀក ពិន ដៃ ទឹមវែរ ឡាកោ អន់ ប្រើគី ពួយ ពុត ប៉ាណូស ប៉ុច ប្រើគី ណោះ ដៃ។

១៤

សារ ពិន អូ ត្រង់ កាប កា គូប សោប

១ ត្រង់ ហាប់ មូត បក់ សៀ អូ ខាក់ ដៃ ប៉ាតែក ឡឹង សារ យីត តាង ឡឹង គូប សោប។

២ បក់ អន់ដា ឡាក់ សៀ កាខាក់ យីត ផា សា សាណា ញ៉ា កា ដាក់ ហះកា បក់ សៀ អូ ខាក់ សា ដឹង សាណា ហ្គាអ៊ូត។

៣ បក់ សា សាណា ញ៉ា កាដាក់ ដៃ អន់ អែ បីងាយ បក់ អូ សា ណោះ កាប៉ាច់ បក់ អូ សា ដៃ កាប កា បក់ សា ដេល ខង ប្រើ្នះ ប៊ិកកាតយី ប៉ុច កា អន់ខែ និះទៅ ដេល។

៤ អន់ដីស កេង ប៉ុប ចំ បះ ខិន កាប កា ទុច ពូ នីអៀ? ទុច ណោះ អែ ដាក់ កាតាម អូ ដាក់ កាតាម យី ស៊ុត កា ពី តាំងឡា អែ ទៅ។ ទុច ណោះ អែ ចឹង ដាក់ ហង ខង យីស៊ូ ឡាក់ ពី តាំង ឡា ទី អំវាញ អីញ តង់ ប្រើគី អន់ អែ ដាក់។

៥ ទី បក់ អន់ដា យីត ផា ដាវ អន់ដា សាខាន់ ហះកា បក់ អន់ ដា ណាវ ផា ដាវ ចំ កា ដាក់ និះទៅ ហង។ ទីល នីណោះ ផា អន់ ដីស សៀ នីចម៍ ត្រង់ ប្រើគី ពួយ នីណោះ ហង។

៦ កាប៉ាច់ បក់ ផា ទី ដាវ អន់ដា សាខាន់ អន់ខែ សៀ នីណោះ ភៀ អ៊ូល កូតី កា ប្រើ្នះ ប៊ិកកាតយី។ បក់ សៀ ផា សា សាណា

ញ៉ា កាដាគី អន់ខែ សា ភឿ កា ប៉ានេ ប្រ្លឹះ បិកកាតយ័ ទីប ហោក រីគី កា ប្រ្លឹះ ដេល។ កាប៉ាច់ បក់ ជា សាណា អន់ជា ត្រ គី កំ អន់ខែ កំ ញាន កា អ្សិល កូតី កា ប្រ្លឹះ ដេល ទីប អន់ខែ កា ហោក រីគី កា ប្រ្លឹះ និះទៅ ដេល

៧ ខង កាណុង កាំឡាំង ពិន អា អូ ទី ញឿ អ្នែ រឺស លើ តៅ សាំ រ៉ាប់ កា ឡាកោ ទៅ ណោះ អុះ។

៨ ផា ពិន អ្នែ រឺស កា រឺស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័។ ផា ពិន តៅ កា តៅ សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ ដេល។ យ័ះ ពិន រឺស កាតាម តៅ កាតាម ពិន ត្រគី មប ឡាកោ អន់ កា ប្រ្លឹះ លើយ។

៩ ណោះ ហង បះ យីស៊ូ គ្រិះ តៅ កេះណោះ រឺស សីត ណា រុំ ភឿ ប្រីគី តាំងឡា ទីប កា ប៉ាណូស តៅ ទីប កា ប៉ាណូស រឺស ដេល។

១០ ទីល នីណោះ ញ៉ា ត្រគី អន់ដីស កាប កា អុះ មី អន់ដីស ទៅ ផា អន់ខែ ប្រីគី យច នីណោះ? ញ៉ា ត្រគី អន់ដីស បីងាយ អុះ មី នីអៀ? ពិន ទិខូ ចឹង ឡាំ អន់ តាវ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ តាត់ ស៊ុន សាវ

១១ ខង ទី សាវ ពូ ប្រាគី រះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ផាះ

«ប្រ្លឹះ បិកកាតយ័ កាប ផា
"អាញ រះ តាទីច ឡាក់ កា អាញ ទី អាញ រឺស តាទីច
ប៉ាណូស ទិខូ ចឹង ជន តាកុល សាំប្លឹះ ប៉ានេ អាញ
ពីរ អន់ខែ ទិខូ កា ចឹង រះ ផា អាញ អា ប្រ្លឹះ តាទីច
ដេល"»*។

* ១៤:១១ ១៤:១១ សាវ អា ឡាច់ ឡឹង អេសាយ ៤៥:២៣។

១២ ទីល នីណោះ ពិន ទិខ្ច ចឹង រះ កា ប្រ្លឹះ បិកកាតយ័ ឡឹង សារ ញ៉ា ឡាក់ ពិន ទី ប្រ្លឹក។

សារ ជែ អន់ ពិន ប្រ្លឹក អន់ ពូ អ្នាត សៀ

១៣ ទីល នីណោះ ពិន អូ ត្រត់ កាប កា គូប សោប ណារ៉ូ អុះ យី ពិន ត្រត់ យីត ផា នី អៀ ឡុតុះ អូ ត្រត់ ប៉ាណាំ អុះ មី ប្រ្លឹក យច លើ អ្នាត សៀ អុះ។

១៤ ញុន កា អាញ សៀ យីស៊ូ ឡាក់ ពី តាំងឡា អាញ អុតាទីច ផា អូ ទី សាណា ញ៉ា ត្រត់ កំ ណោះ អុះ ហះកា បក់ ញើ យីត ផា សាណា ណោះ អូ ដាក់ សាណា ណោះ កា កើត អូ ដាក់ សាំរ៉ាប់ អ៊ែ ណោះ ហង។

១៥ ហះកា ផា អន់ដីស ប្រ្លឹក អន់ អុះ មី អន់ដីស អុក ពុត ញុន កា សាណា អន់ដីស ប្រ្លឹក ណោះ អូ ត្រត់ ញុន កា ពុត បិច ចៃ អុះ។ ទីល នីណោះ ជែ ប្រ្លឹក អន់ កា អុះ មី តើ ញុន កា សាណា អន់ដីស ណោះ ខង យីស៊ូ គ្រិះ តើ ប៉ាតាង អន់ខែ កេះ។

១៦ ទីល នីណោះ ជែ អន់ ពូ កាប អូ ដាក់ កា សារ ញ៉ា ឡាក់ អន់ ដីស យីត ផា ដាក់

១៧ ខង កាណាង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ សារ អែត សារ សា សាណា ណោះ អូ សាំខាន់ អុះ សារ ឡាក់ សាំខាន់ យី សារ ដាក់ ត្រង់ សារ សាណាក សារ៉ាក លូ សារ ហោក រ៉ត់ ឡាក់ ឡាច់ ឡឹង ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់។

១៨ ញើ ប្រ្លឹក ង៉ារ កា យីស៊ូ គ្រិះ ពូយ ឡាបៀប អា បក់ ណោះ យី ត្រត់ ពុត ប្រ្លឹះ ហង ប៉ាណូស កា ចឹង ការុប អ៊ែ ដេល។

១៩ ទីល នីណោះ ត្រត់ ខំ ប្រ្លឹក សារ ចំ ឡាក់ ប្រ្លឹក អន់ ពិន អ៊ែ ដាក់ រម លូ ពូ លូ តង់ អន់ គូប សោប សៀ ហើង ខាក់។

២០ អូ ត្រង់ ថាំឡាយ ងារ ប្រ្លឹះ បិកកាតយ័ ឡាក់ អើ ប្រ្លឹគី តាំ ពុត ពូ ញួន កា សាណា ណោះ អុះ។ តាទីច អើ កាណាគី ញ៉ា កា ត្រង់ សា ទិណោះ ហះកា ជា ពិន សា សាណា ញ៉ា ឡាក់ ប្រ្លឹគី អន់ ពូ ប្រ្លឹគី យច យី ពិន ប្រ្លឹគី អូ ដាក់ ហង។

២១ ជា ពិន អូ សា សាណា ខាច អូ អែត តាពែ លូ អូ ប្រ្លឹគី សារ ញ៉ា ឡាក់ ប្រ្លឹគី អន់ ពូ ប្រ្លឹគី យច សារ ណោះ យី ដាក់ ហង។

២២ ជា អន់ ដីស យីត នី ចម៍ ឡឹង សារ សា សាណា ណោះ ហត់ យីត ដឹង អន់ ដីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ នី ណោះ ហង ពិ។ បក់ ចំ អូ ប្រ្លឹគី អន់ ឡាកោ ទី ចូត ញួន កា សារ អើ យីត ជា ដាក់ ត្រង់ បក់ ណោះ ទី សារ សាណាក សារ៉ាក តា ទីច ហង។

២៣ ហះកា បក់ ចំ សា សាណា ទីបទី ពុត យីត ជា អើ ប្រ្លឹគី យច កេះ បក់ ណោះ ទី ចូត ហង ខង អើ អូ សៀ ជា សាណា អើ សា ណោះ ដាក់ អុះ ខង ជា ពិន ប្រ្លឹគី សារ ញ៉ា ឡាក់ អូ ត្រង់ លូ សារ ពិន សៀ យី ស៊ុត កា សារ យច ទិណោះ។

១៥

១ កាប៉ាច ពិន ឡាក់ សៀ កាខាក់ កេះ យី ពិន ត្រង់ យីត កា ម្នុត បក់ សៀ បើ ខាក់ អូ ត្រង់ ប្រ្លឹគី តាម ពុត ពិន ទៅ ណោះ អុះ។

២ ពិន ទិខូ ត្រង់ ខំ ប្រ្លឹគី អន់ ត្រង់ ពុត អុះ មី ឡឹង តែង ភៀ សាំ រ៉ាប់ សារ ដាក់ កា ពូ យី តង់ អន់ ពូ សៀ យីស៊ុ ហើង ខាក់

៣ ខង យីស៊ុ គ្រិះ អូ ប្រ្លឹគី សារ ញ៉ា សាំរ៉ាប់ អន់ ត្រង់ ពុត អើ ទៅ ដេល ឡាក់ កា សារ ពូ ប្រាក់ រះ ជា «អី ប្រ្លឹះ បិកកាតយ័ សារ

ពូ កាប អ៊ីក កា អ៊ីស កា ឡឺ ពីង អាញ»*។

៤ ទី សារ ញ៉ា ឡាក់ ពូ ទី ប្រាក់ រ៉ះ ផៈ អន់ ទ្រូល ពែ យី ប្រាក់ រ៉ះ សារ៉ាប់ បាំង ហៀន ពិន ភៀ អន់ ពិន ទី សារ ម៉ឹង ញុន កា ដាម អត់ លូ ញុន កា ផាប់ ប៉ានីរ ប្រៈ បាំង ហោក ពុត ពៀក ពិន។

៥ អន់ ប្រៈ បិកកាតយ័ ឡាក់ ប្រ័ត អន់ ពិន ដាម អត់ លូ បាំង ហោក ពុត ពៀក ពិន អន់ អើ ប្រ័ត អន់ អន់ ដីស ទី ពុត យីត ដឹង ម៉ោញ ញុន កា ប្រ័ត ពួយ យីស៊ី គ្រិះ

៦ ភៀ អន់ ដីស រែវ ពុត ទី ប៉ានីរ ដឹង ម៉ោញ ភៀ ប៉ានេ ប្រៈ បិកកាតយ័ ឡាក់ ពី យីស៊ី គ្រិះ ឡាក់ តាំង ឡា ពិន។

សារ ដាក់ សារ៉ាប់ គ្រីប សុនសាត

៧ ទីល នីណោះ ត្រត់ ហាប់ គូប សោប អន់ ដាក់ ឡាក់ កា យី ស៊ី គ្រិះ ហាប់ អន់ ដីស ដេល ភៀ អន់ ប៉ាណូស ប៉ានេ ប្រៈ បិកកាតយ័។

៨ អាញ បរ រ៉ះ កា អន់ ដីស អន់ អូ អន់ តត់ ផា យីស៊ី គ្រិះ ពីះ ប្រ័ត ដារ អន់ កា សុនសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ការ ភៀ តាក់ អង់កេ ពួយ ប៉ានីរ ប្រៈ បិកកាតយ័ សាញ៉ា ពីង មូត រត់ ញីន លូ តាំបាង ពុត ដាក់ ត្រង់ ម៉ះ ប្រៈ

៩ លូ អើ ពីះ ភៀ អន់ សុនសាត អន់ ទៀត ប៉ានេ ប្រៈ បិកកាតយ័ ញុន កា អើ តាំបាង ពុត តាប៉ាប តាប៉ុន កា អន់ ខែ ឡាក់ កា ទី សារ ប្រាក់ រ៉ះ ផា «ខ អា ហង បះ អាញ ចឹង ប៉ានេ អ៊ីស ពីង កាំ ឡាំង សុនសាត អន់ ទៀត លូ អាញ ចឹង ចាដៃ ប៉ានេ អ៊ីស»†។

* ១៥:៣ ១៥:៣ សារ អា ឡាច់ ឡឹង ផាប់ អញស៊ី ប៉ានេ ប្រៈ (ទំនុក/តម្កើង) ៦៩:៩។ † ១៥:៩ ១៥:៩ សារ អា ឡាច់ ឡឹង ផាប់ អញស៊ី ប៉ានេ ប្រៈ (ទំនុក/តម្កើង) ១៨:៤៩។

១០ ទី សារ ម៉ៅញ ណារ៉ូ ប្រាក់ រ៉ះ ជា «អី សុនសាត អន់ទៀត ទិឌូ ហត់ ហោក រីត់ អន់ខូ លូ ប៉ាសុន ប្រ្លឹះ ពិ»‡។

១១ កា ទី សារ ម៉ៅញ ណារ៉ូ ប្រាក់ រ៉ះ ជា «អី សុនសាត អន់ទៀត ហត់ ប៉ានេ ប្រ្លឹះ បិកកាតយី អី ប៉ាណូស ទិឌូ ហត់ ប៉ានេ អី ពិ»§។

១២ កាណុង សារ ម៉ៅញ ណារ៉ូ រីត់ អេសាយ កា រ៉ះ ជា «ទី ប៉ាណូស ម៉ៅញ ដួរ ឡឹង ផ្លង់ រ៉ាច់ រីត់ យេសាយ * អី ចឹង ពីរ ទីល ភ្លើ ចឹង រ៉ាងហៃ រ៉ាងខ្យា សុនសាត អន់ទៀត ណោះ សុន សាត អន់ទៀត ទិណោះ ចឹង ម៉ឹង អី»†។

១៣ ទីល នីណោះ អន់ ប្រ្លឹះ បិកកាតយី ឡាក់ តាំងឡា សារ ម៉ឹង ប្រឹត អន់ អន់ដីស ហោក រីត់ កាខាក់ លូ សាណាក សារ៉ាក គ្រឹប នៃរ ញន កា ស្មើ អី ភ្លើ អន់ អន់ដីស ទី សារ ម៉ឹង អៀង ញន កា អំរាញ អីញ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់។

១៤ អី អុះ មី អាញ ស្មើ ជា អន់ដីស ទី ពុត ដាក់ ខាក់ កេះ លូ អុះ អៀង ដេល ទីប ចឹង អុះ អន់តត់ ប៉ាតោ កា គូប សោប ទី ហង។

១៥-១៦ ហះកា ទី ខ អន់ជា អាញ កាប ក្លាំង ប៊ែត ភ្លើ តាត់ កា ចាំង អន់ដីស ញន ប្រ្លឹះ បិកកាតយី ប្រើ អាញ ប្រឹត ងារ កា យី ស្មី គ្រិះ សារ៉ាប សុនសាត អន់ទៀត។ អី ប្រើ អាញ ប្រឹត ងារ រញ្ជៀប ឡាក់ កា ក្រាក់ រ៉ាម៉ះ ប្រ្លឹះ យី ងារ រ៉ះ សារ ដាក់ ឡឹង ប្រ្លឹះ បិកកាតយី ភ្លើ ប៉ាណា សុនសាត អន់ទៀត ពីរ មប ឡាកោ

‡ ១៥:១០ ១៥:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៣២:៤៣។ § ១៥:១១ ១៥:១១ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១៧:១។ * ១៥:១២ ១៥:១២ រីត់ យេសាយ ឡាក់ ពី សាដាច់ ជាវីត។ † ១៥:១២ ១៥:១២ សារ អា ឡាច់ ឡឹង អេសាយ ១១:១០។

អន់ កា ប្រ្រឹះ ញៀប ឡាក់ កា កាណាគី ពូ វ៉ាម៉ែ ឡាក់ ត្រុគី ពុត អែរី ញូន កា ប៉ាដាតី ប៉ាលីង អែរី ប្រើគី អន់ អន់ខែ ដាក់ សារ៉ាប់ កា អែរី។

១៧ ខ អា ហង បះ អាញ តីស ម៉ូះ ឡឹង ង៉ារ ឡាក់ អាញ ប្រើគី អន់ កា ប្រ្រឹះ បិកកាតយី ញូន កា យីស៊ូ គ្រិះ។

១៨ អាញ អូ ខិន កាប ឡឹង សារ ញ៉ា ហ្វាស ឡឹង សារ ឡាក់ យីស៊ូ គ្រិះ ប្រើគី ពីង អាញ ភៀ ប៉ាណាំ សុនសាត អន់ទៀត ពីះ អន់ វ៉ាប់ សៀ ប្រ្រឹះ បិកកាតយី ណោះ អុះ។ អាញ ប៉ាណាំ ពូ លូ ប៉ានីរ កាកាប លូ ប្រើគី ង៉ារ ដេល

១៩ ញូន សារ អំវ៉ាញ អីញ កេង ខាក់ លូ ញូន សារ អំវ៉ាញ អីញ ម៉ះ ប៉ាដាតី ប៉ាលីង ប្រ្រឹះ ដេល។ ណោះ ហង បះ អាញ រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ គ្រីប ចារ ឡឹង មៀង យេរូសាឡឹម លើយ ទីល ខេត អ៊ុលីវីកុន។

២០ ឡឹង អន់ទ្រួល ទីល កិញអៀ អាញ ខំ ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាក់ ចារ ចំ ឡាក់ ពូ បើ តានី កាតាំង សិច យីស៊ូ គ្រិះ ភៀ ដៃ អន់ អាញ ប៉ាន់តារ ហី ចែត អំបាំង ដុងតាង ពូ ចែត កេះ ៗ។

២១ ឡាក់ កា សារ ពូ ទី ប្រាត់ រ៉ះ ជា «ទិ មូត ឡាក់ ពូ បើ តានី រ៉ះ សារ ប្រ្រឹះ ណោះ អន់ខែ ចឹង បំបំ។ ទិ មូត បក់ បើ យើយ កា តាំង ណោះ អន់ខែ ចឹង ហ្នង់»។

សារ រ៉គី ប៉ូល យីត ចឹង ចាចាក ប៉ាក់ មៀង រ៉ូម

២២ សារ អា ហង ប្រើគី អន់ អាញ ខើក អៀង ទង អូ ទី ឡាក់ ចាចាក ប៉ាក់ អន់ដីស។

‡ ១៥:២១ ១៥:២១ សារ អា ឡាក់ ឡឹង អេសាយ ៥២:១៥។

២៣ ហះកា កិញអៀ អា ងារ ឡាក់ អាញ ប្រើគី កាណុង ស្រុក តេះ ទិ អា យី កេះ ទិ កេះ។ ឡើង ទុញ សាណាំ ពែ កេះ អាញ បិច ឡាំ ចាចាក ប៉ាក់ អន់ដីស។

២៤ ទីល នី ណោះ ងារ ចំ អាញ ឡាំ ប៉ាក់ ប៉ា ថេត អេសា ប៉ាញ អាញ ម៉ឹង ផា ចឹង ទី ម៉ុត ចាចាក ប៉ាក់ អន់ដីស ហិ ភៀ អ៊ែ វ៉ាឡូវ វះ សារ លូ អន់ដីស បាប៊ែត អន់ទី សារ ហោក រីក់ ម៉ាក់ អន់ដីស តង់ អន់ កាណាគី កា អាញ ចឹង ចាក ឡាំ ប៉ាក់ ប៉ា ថេត ណោះ ណាវ។

២៥ ហះកា កិញអៀ អា អាញ ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម ភៀ ជីន លៀន អន់ កា ម្នត ប៉ាសុន ប្រ្រឹះ

២៦ ខង ម្នត បក់ អ៊ែ ប៉ាក់ ខេត ម៉ាសេដូន លូ ខេត អាខេ អន់ខែ រែវ គូប ឡើង លៀន ប៉ាហ្សឺ អន់ តង់ ម្នត បក់ ថុក ញ៉ាក កាណុង កាំឡាំង ម្នត ប៉ាសុន ប្រ្រឹះ អ៊ែ ប៉ាក់ មៀង យេរូសាឡឹម។

២៧ អន់ខែ យីត ប្រើគី ណោះ ត្រក់ ហង ខង អន់ខែ ទូម តានោ ម៉ោញ នែវ យី ម្នត អុះ មី សុនសាត អន់ទៀត អន់ខែ ទី សារ សា ណាក សារ៉ាក តែង ប៉ាងាតី ប៉ាលីង ញន កា ម្នត សុនសាត អ៊ីស្រា អ៊ែល ណោះ ហង បះ អន់ខែ អ្សក់ វ៉ាស អំប៉ាស តែង ឡាកោ បាំងឡៃ ឡាំ តង់ សុនសាត អ៊ីស្រាអ៊ែល នីណោះ ដេល។

២៨ ប៉ាក់ អាញ មប លៀន ឡាក់ អន់ខែ ឡើង ណោះ អន់ កា ពូ កេះ។ ណោះ អាញ ចឹង ចាក ឡាំ ប៉ាក់ ប៉ា ថេត អេសាប៉ាញ ផះ ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាក់ អន់ដីស បាប៊ែត ហិ។

២៩ អាញ អ៊ុ អន់តក់ ផា ប៉ាក់ អាញ ម៉ុត ចាចាក ប៉ាក់ អន់ ដីស យីស៊ូ គ្រិះ ចឹង អន់ សារ ដាក់ គ្រឹប នែវ កា អន់ដីស ដេល។

៣០ អី អុះ មី អាញ ប៉រ ឡោម ឡា អន់ដីស ញន កា យីស៊ូ គ្រិះ

ឡាក់ ពី តាំងឡា ពិន លូ ញន កា សារ បិច ថៃ ឡាក់ ពី: ឡឹង ប៉ាងា តី ប៉ាលីង ប្រ្រឹះ: ហត់ អន់ដីស ខំ ម៉ន់ ឡោម ប្រ្រឹះ: បិកកាតយ័ អន់ខូ លូ អាញ

៣១ ភ្ញើ អន់ អាញ វ៉ាវ៉ាច់ ឡឹង តិ ម្នត បក់ អូ សៀ ពីង ខេត យូដា លូ អន់ ង៉ារ ឡាក់ អាញ ឡាក់ ប្រឹក ពីង មឿង យេរូសាឡឹម ណោះ អន់ ត្រត់ ពុត ម្នត ប៉ាសុន ប្រ្រឹះ: ពីង ណោះ ដេល។

៣២ ផា ប្រ្រឹះ: បិកកាតយ័ អន់ អាញ ចឹង ពី: ទីល ប៉ាត់ អន់ ដីស ទីប ទី ពុត ហោក រីត់ លូ អាញ ចឹង អ្នែ វ៉ាឡុរ លូ អន់ដីស។

៣៣ អន់ ប្រ្រឹះ: បិកកាតយ័ ឡាក់ តាំងឡា សាណុក សាវ៉ាក អ្នែ អន់ខូ លូ អន់ដីស ទិខូ អាមែន។

១៦

សារ អំប៊ញ់ គូប សោប

១ អាញ ប័រ អន់តត់ រះ កា អន់ដីស អន់ អូ អន់តត់ ផា ភីបេ អា កា អុះ មី ពិន ដេល អ្នែ អ្នែ ប្រឹក ង៉ារ ប្រ្រឹះ: តង់ ក្រុំ ហៀន សារ ប្រ្រឹះ: ប៉ាត់ មឿង កេងត្រៀ។

២ ទីល នីណោះ: ហត់ អន់ដីស ហាប អ្នែ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ យី លូ កាំឡាំង ប៉ាសុន ប្រ្រឹះ:។ អន់ អន់ដីស តង់ អ្នែ សារ ញ៉ា ឡាក់ អ្នែ តងកាន ខង អ្នែ តង ពូ អៀង ដូរ ទីប អ្នែ តង់ អាញ ដេល។

៣ អាញ ប័រ អំប៊ញ់ ព្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ ប៉ាំងឡេ ដេល ប? អន់ខែ ប្រឹក ង៉ារ កា យីស៊ូ គ្រិះ អន់ខូ លូ អាញ ដេល។

៤ អន់ខែ សាឡាត់ ឡាកោ ភៀ តង់ អាញ អាញ ប៉ានេ អន់ខែ អូ ត្រក់ ដឹង អាញ អុះ ប៉ានេ អន់ខែ យី ទិ សុនសាត អន់ខៀ គ ឡាក់ សៀ ប្រ្រៈ កា ប៉ានេ អន់ខែ ដេល។

៥ អាញ អំប័ញ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ ប៉ាតុំ គូប កាណុង ហី អន់ខែ។ អាញ អំប័ញ អេបាយនេត ឡាក់ គូប អាញ បិច ចៃ ឡាក់ ម៉ុត សៀ យីស៊ូ គ្រិះ អន់ខ្រួល ឡឹង ពូ ពីង ខេត អាស៊ី។

៦ អាញ អំប័ញ ម៉ារី ឡាក់ ប្រ័តី ងារ ក្លេះ កាខាក់ ភៀ តង់ អន់ដីស។

៧ អាញ ប័រ អំប័ញ អាន់ត្រនីក លូ យូនៀស ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ ត្រក់ ខុក អន់ខ្ល លូ អាញ ពៃ ដេល។ អន់ខែ ឡាក់ លៅ លែង សិច ជា ប៉ាណូស ដាត់ ត្រង់ ខាក់ កាណុង កាំឡាំង បក់ រះ ប៉ាតាង យីស៊ូ * អន់ខែ កា សៀ យីស៊ូ គ្រិះ អន់ខ្រួល ឡឹង អាញ ដេល។

៨ អាញ ប័រ អំប័ញ អាំភ្លៀស ឡាក់ គូប អាញ បិច ចៃ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អាញ ប័រ អំប័ញ អើបាន ឡាក់ ប្រ័តី ងារ កា យីស៊ូ គ្រិះ ឡាក់ កា ញីន លូ ប័រ អំប័ញ សាតាយិះ ឡាក់ គូប អាញ បិច ចៃ ដេល។

១០ អាញ អំប័ញ អាពេឡេះ ឡាក់ តាំបាង ពុត អ៊ី សៀ យីស៊ូ គ្រិះ តុត ខាក់ លូ អំប័ញ មូត អុះ មី ហី ក្រាន វគី អារីសាតូប៊ូល។

១១ អាញ ប័រ អំប័ញ វគី ហេរូឡេន ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ លូ ប័រ អំប័ញ មូត អុះ មី ហី ក្រាន វគី នើគិះ ឡាក់ សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

* ១៦:៧ ១៦:៧ កាណុង កាំឡាំង បក់ រះ ប៉ាតាង យីស៊ូ ពិន ព្រៃ នីអៀក ត្រក់ ដេលះ ហះ ម៉ាត់ កាំឡាំង បក់ រះ ប៉ាតាង យីស៊ូ ។

១២ អាញ ប័រ អំប័ញ ទ្រីតែន លូ ទ្រីផ្លុះ អន់ខែ ពៀរ ដូរ ឡាក់ ប្រគំ ងារ កា យីស៊ូ លូ ប័រ អំប័ញ ពើស៊ុះ ឡាក់ គូប អាញ ប៊ុច ថៃ ឡាក់ ប្រគំ ងារ ក្លែះ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

១៣ អាញ ប័រ អំប័ញ រុក្ខស ឡាក់ ប្រ្លឹះ ប៊កកាតយ័ រឿស អ្សក់ លូ ប័រ អំប័ញ មើត អើ អាញ យីត ឡាក់ កា មើត អាញ ដេល។

១៤ អាញ ប័រ អំប័ញ អាស៊ីងគ្រីត ផ្លេតូន ហើម៉ះ ប៉ាតុរុ បះ ហើម៉ាស លូ មូត អុះ មី បក់ អៃ អន់ខូ លូ អន់ខែ ណោះ ដេល។

១៥ អាញ ប័រ អំប័ញ ភីឡូឡូក លូ យូលៀស នេរឿស លូ អុះ អង់កាន់ អើ ទីប ប័រ អំប័ញ អូលីមបៈ លូ មូត ប៉ាសុន ប្រ្លឹះ ទិឌូ ឡាក់ អៃ អន់ខូ លូ អន់ខែ ដេល។ †

១៦ ប៉ាក់ ប៉ាតៈ គូប សោប ត្រគំ តាំបាង ពុត ប៊ុច ថៃ។ ក្រំ ហៀន សារ យីស៊ូ គ្រឹះ ទិឌូ កា អំប័ញ អន់ដីស ដាក់ ឡាកោ បាំង ឡៃ ដេល ប ?។

សារ រតី ប៊ូល អន់តត់ ប៉ាតោ កា ពូ ណារ៉ូ

១៧ អី អុះ មី អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស អន់ សាំង កែ ឡាកោ ឡឺង មូត បក់ ប៉ាកូលះ ពូ ឡឺង គូប សោប លូ ប៉ាណាំ អន់ អន់ដីស ប្រគំ យច អន់ខែ បាំងហៀន យច ឡឺង សារ ឡាក់ អន់ដីស ហៀន កេះ អន់ដីស ត្រគំ ឡាច អន់ ចាំងហាយុត ឡឺង អន់ខែ ណោះ ពី

១៨ ខង ប៉ាណូស នៃវ អា អូ ត្រគំ ប្រគំ ងារ កា យីស៊ូ គ្រឹះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ យី អន់ខែ ប្រគំ ងារ កា សារ ខ្លាម ម៉ះ

† ១៦:១៥ ១៦:១-១៥ កាណុង សារ អា សិច ភីបេ ព្រីស៊ីល ម៉ារី យូនៀស ទ្រីតែន ទ្រីផ្លុះ លូ យូលៀស យី អង់កាន់។

អន់ខែ ទើប ប៉ាងល់ ម្នាក់ បក់ អូ អូ សាំងកែ ឡាកោ ញន កា ប៉ានីរ អន់ខែ កាប រីគ៍។

១៩ កាប៉ាច អន់ដីស ទី ប៉ាល្លាស រៀង ដូរ អូ អន់តត់ ជា អន់ ដីស រ៉ាប់ សៀ ប៉ានីរ ប្រ្រឹះ បិកកាតយ៍។ ខ អា ហង បះ អាញ ទី ពុត ហោក រីគ៍ កា អន់ដីស ហះកា អាញ បិច អន់ អន់ដីស ទី ពុត ហ្សាំង សាឡាច ប្រឹគ៍ ង៉ារ ញ៉ា ឡាក់ ដាក់ អន់ដីស ត្រត់ ឡាវាំង ឡាកោ ឡឺង សារ ញ៉ា ឡាក់ អូ ដាក់។

២០ ប្រ្រឹះ បិកកាតយ៍ ឡាក់ តាំងឡា សាលាក សារ៉ាក អែរ ចឹង ប្រឹគ៍ អន់ អន់ដីស ចត្តិ ប្រ្រឹះ បឹត សាតាំង លូ ជុង អន់ដីស កាលាង រ៉ាំងរ៉ាំង ស្រីសៗ តែង ម៉ាត់ អា ហង។ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

២១ ធីម៉ូថេ ឡាក់ ប្រឹគ៍ ង៉ារ អន់ខូ លូ អាញ អែរ អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ? លូគៀស យ៉ាសូន លូ សូសិប៉ា ត្រុះ ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ កា អំ បញ្ច អន់ដីស ដេល។

២២ អាញ សិច ទើទៀស ឡាក់ ច្រាត់ សត់ត្រា ប៉ាតាង រីគ៍ ប៉ូល អា កា អំបញ្ច អន់ដីស ដេល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

២៣-២៤ រីគ៍ កែយុះ ឡាក់ អ្សក់ អាញ អែរ ពីង ហី អែរ កា បរ អំ បញ្ច អន់ដីស។ អែរ អន់ ក្រំ ហៀន សារ ប្រ្រឹះ ប៉ាតុំ គូប ពីង ហី អែរ ដេល។ អេវ៉ាសាទុះ ឡាក់ ម៉ែត រ៉ាំងហៃ ហី លៀន ពីង មៀង លូ ក្រើតុះ ឡាក់ អុះ មី ពិន កា បរ អំបញ្ច អន់ដីស ដេល។ †

២៥ ប្រ្រឹះ បិកកាតយ៍ ឡាក់ ទី សារ អំវាញ អីញ អូ ប្រឹគ៍ អន់ អន់

† ១៦:២៣-២៤ ១៦:២៣-២៤ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ធើម ប៉ានីរ ផាះ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីខូ។

ដឹងស្បើលើយ ត្រង់ ព្រួយ សារ ដាក់ អាញ រ៉ះ លូ ត្រង់ ព្រួយ ប៉ានី
រ រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ត្រង់ លូ សារ ឡាក់ ប្រ្លឹះ អោន
សាគីម ឡឹង សើត ពេ

២៦ ហះកា កិញអៀ អា អើ ប្រ្លឹក អន់ គ្រីប សុនសាត អ្ន អន់តត់
ញន កា ផាប់ ម្នត វ៉ាគីយ ប្រ្លឹះ លូ ត្រង់ ព្រួយ សារ ប្រ្លឹះ បិកកា
តយ័ ប្រើ អើ ឡាក់ ទី អាញ រ៉ុស លើយ អើ បិច អន់ ពូ សៀ អើ
កេះណោះ ប្រ្លឹក ព្រួយ។

២៧ ទី ដឹង ប្រ្លឹះ បិកកាតយ័ ដឹង អើ ឡាក់ ហ្សាំង សាឡាច់ ពិ
ពិន ប៉ានេ សារ អំវាញ អីញ ម៉ះ អើ ញន កា យីស៊ូ គ្រិះ លើយ អា
មែន។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650